

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ



របាយការណ៍ ប្រចាំត្រីមាសទី២ ឆ្នាំ២០២០

គោលដៅយុទ្ធសាស្ត្រចម្បង របស់ រ.ទ.ស.ភ. មានដូចខាងក្រោម៖

ពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ ដោយរក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ។ វិភាគថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ តាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ ប្រៀបធៀបបែបយុទ្ធសាស្ត្រ ជាមួយបណ្តាអង្គការទឹកស្អាតនានា ដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។



លេខ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា



លេខទូរស័ព្ទ: ៨៥៥(០)២៣៧២០៤៦
លេខទូរសារ: ៨៥៥(០)២៣៤២៧៦៥៧



អ៊ីមែល:
ir@ppwsa.com.kh



ព័ត៌មានហិរញ្ញវត្ថុសង្ខេប



ស្ថានភាពហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០១៨
ទ្រព្យសកម្មសរុប (ពាន់រៀល)	១.៦៧៤.៣២៧.៨៦១	១.៦០៤.៣៤៣.៩២២	១.៤៤៩.៤០៨.៨១៥
បំណុលសរុប (ពាន់រៀល)	៧៣៨.២០១.៨៥៦	៦៩០.៦៣៩.២៨៣	៥៥០.០៧០.៧២៩
មូលធនសរុប (ពាន់រៀល)	៩៣៦.១២៦.០០៥	៩១៣.៧០៤.៦៣៩	៨៩៩.៣៣៨.០៨៦

លទ្ធផលហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩	ត្រីមាសទី២ ឆ្នាំ២០១៨
ចំណូលសរុប (ពាន់រៀល)	៧៥.២៤៥.០៩០	៥៧.២៥៤.៣២៩	៦២.៦០២.៤១៨
ចំណេញមុនបង់ពន្ធប្រាក់ចំណេញ (ពាន់រៀល)	២២.៥៧៦.៨១៣	១១.៣៨៩.០៩០	២៤.៣៧៤.១៧៤
ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ (ពាន់រៀល)	១៥.៨២១.២៤៩	៩.២២៨.៤០៥	១៩.៦៧២.២២២
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ (ពាន់រៀល)	១៥.៨២១.២៤៩	៩.២២៨.៤០៥	១៩.៧១៨.៧៨៤


អនុបាតហិរញ្ញវត្ថុ	ត្រីមាសទី២ ឆ្នាំ២០២០	ឆ្នាំ២០១៩	ឆ្នាំ២០១៨	
អនុបាតសាធារណៈ				
អនុបាតសន្ទនីយភាព	អនុបាតចរន្ត (ចំនួនដង)	១,៣១	១,១៥	១,៧៩
	អនុបាតចរន្តលឿន (ចំនួនដង)	០,៧៩	០,៦២	១,១៥

		ត្រីមាសទី២ ឆ្នាំ២០២០	ត្រីមាសទី២ ឆ្នាំ២០១៩	ត្រីមាសទី២ ឆ្នាំ២០១៨
អនុបាតចំណេញភាព	អនុបាតចំណេញធៀបនឹង ទ្រព្យសកម្ម (ភាគរយ)	០,៩៦	០,៦២	១,៤០
	អនុបាតចំណេញធៀបនឹង មូលធន (ភាគរយ)	១,៦៩	១,០៣	២,៣៤
	អនុបាតគម្លាតចំណេញដុល (ភាគរយ)	៣៥,៦៩	៣២,៣៥	៣៣,១៥
	អនុបាតគម្លាតចំណេញភាព (ភាគរយ)	២១,០៣	១៦,១២	៣១,៥០
	ចំណេញក្នុងមួយឯកតា មូលបត្រកម្មសិទ្ធិ (រៀល)	១៨១,៩១	១០៦,១១	២២៦,៧២
អនុបាតលទ្ធភាពសងការប្រាក់ (ចំនួនដង)		៤,៨៧	២,០៤	២,១២




ក្រាហ្វិកអំពី ព័ត៌មានហិរញ្ញវត្ថុសង្ខេប


បម្រែបម្រួលតម្លៃភាគហ៊ុន (គិតជារៀល) និងទំហំជួញដូរ



ប្រាក់ចំណេញតាមបណ្តាឆ្នាំនីមួយៗ (លានរៀល)



ប្រាក់ចំណេញសម្រាប់ត្រីមាសទី២ ឆ្នាំ២០២០ (លានរៀល)



សមាសភាព ក្រុមប្រឹក្សាភិបាល





ឯកឧត្តម អ៊ឺ សុដា
 រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ
 បច្ចេកវិទ្យា និងនវានុវត្តន៍
 ប្រទេសកម្ពុជា



ឯកឧត្តម ហ៊ុន ស៊ីម ស៊ីថា
 អគ្គនាយក
 រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ឺ វ៉ាន់
 ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក
 នៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ
 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 សមាជិកក្រុមប្រឹក្សាភិបាល



ឯកឧត្តម ទួន ចារឹក្ត
 អភិបាលរងនៃគណៈអភិបាល
 រាជធានីភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ម៉ា ណូរ៉ាវីន
 តំណាងនិយោជិត
 នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 សមាជិកក្រុមប្រឹក្សាភិបាល



លោក ចាន់ យុនឆ្វេង
 អភិបាលមិនប្រតិបត្តិតំណាង
 ភាគហ៊ុនិកឯកជន
 សមាជិកក្រុមប្រឹក្សាភិបាល



លោក លេង សេង ម៉ូរ៉ា
 អភិបាលឯករាជ្យ
 សមាជិកក្រុមប្រឹក្សាភិបាល

សេចក្តីថ្លែងរបស់ ប្រធានក្រុមប្រឹក្សាភិបាល



ឯកឧត្តម អ៊ូ សុដា
ប្រធានក្រុមប្រឹក្សាភិបាល

ក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ

“ដោយទទួលបានទំនុកចិត្តពីរាជរដ្ឋាភិបាល ជាមួយនឹងការឧបត្ថម្ភគាំទ្រពីក្រសួងអាណាព្យាបាលទាំងពីរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបំពេញភារកិច្ចដោយជោគជ័យ គ្រប់សកម្មភាពធុរកិច្ចរបស់ខ្លួន។ យើងកំពុងបន្តអភិវឌ្ឍសេវាទឹកស្អាតជារៀងរាល់ថ្ងៃ ទាំងគុណភាពទាំងបរិមាណ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់របស់ប្រជាជននៃទីក្រុងភ្នំពេញ និងទីក្រុងតាខ្មៅ និងចូលរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍របស់ទីក្រុងទាំងពីរ។”

ក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ រ.ទ.ស.ភ. បានទទួលចំណូលសរុប៧៥.២៤៥.០៩០.០០០រៀល និងប្រាក់ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ២២.៥៧៦.៨១៣.០០០រៀល។

លទ្ធផលលម្អិតសរុបរបស់ភាគហ៊ុនិកមានចំនួន ១៥.៨២១.២៤៩.០០០រៀល។ ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (basic earnings per share) គឺ១៨១,៩១រៀល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។ ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម-សេវាកម្ម និងធានាគុណភាពទឹកស្អាតដើម្បីឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុងឬក្រៅប្រទេស តាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។

សហប្រតិបត្តិការលើផ្នែកបច្ចេកទេសពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍ ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រីកនិងអភិវឌ្ឍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។ បង្កើនប្រសិទ្ធភាពបុគ្គលិក និងបន្តកសាងសមត្ថភាពរបស់សហគ្រាស។ វិភាគកត្តាថ្លៃដើម និងកំណែទម្រង់ដំណើរការ និងបែបបទដើម្បីកាត់បន្ថយថ្លៃដើមទឹក ប្រៀបធៀបបែបយុទ្ធសាស្ត្រជាមួយបណ្តាអង្គការទឹកស្អាតនានាដែលមានប្រសិទ្ធភាពបំផុតក្នុងពិភពលោក។

សេវាដ៍មានប្រសិទ្ធភាព

យើងនៅតែបន្តធានាការផ្គត់ផ្គង់ទឹកស្អាត២៤ម៉ោងលើ២៤ម៉ោង ជាមួយនឹងគុណភាពដែលអាចទទួលទានបានដោយផ្ទាល់ពីក្បាលរ៉ូប៊ីណេ។ ក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ យើងផលិតទឹកស្អាតបាន៥៦.៦៥៤.០៧៣ម^៣។ ទន្ទឹមនេះយើងបានប្រើប៉ូលីអាលុយមីញ៉ូម ក្លរាយ (PAC) ជំនួសសាច់ជូរវិញដើម្បីបង្កើនគុណភាពទឹក និងកាត់បន្ថយចំណាយលើសារធាតុគីមី។



ជាលទ្ធផលនៅក្នុងត្រីមាសនេះ កំណើនអតិថិជនក្នុងគ្រាបានកើនចំនួន៤.៨៣៥បណ្តាញ។ ក្នុងនោះកំណើនអតិថិជនដែលមានចំណូលទាបចំនួន ១៤៩បណ្តាញ ដែលយើងតែងយកចិត្តទុកដាក់ជាទៀងទាត់។ ចំណែកអាត្រាទឹកបាត់បង់នៅក្នុងត្រីមាសទី២ នេះ មានចំនួន ១៤,៤៧% មូលហេតុលេចធ្លាយបំពង់ ដែលបណ្តាលមកពីមានការអភិវឌ្ឍន៍ និងជួសជុលពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ច្រើន។

យើងបានផ្សព្វផ្សាយពីការងារផ្គត់ផ្គង់ទឹកស្អាតរបស់យើង ដែលតែងធ្វើជាទៀងទាត់ជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍បានជ្រាបហើយរាល់សំណើផ្សេងៗ ដែលយើងបានទទួលពីអតិថិជនពាក់ព័ន្ធនឹងសេវាទឹកស្អាតត្រូវបានដោះស្រាយទាន់ពេលវេលាកំណត់។ បំពង់មេនាំទឹក និងបណ្តាញចែកចាយទឹកស្អាត ត្រូវបានពង្រីកជារៀងរាល់ថ្ងៃបំពង់ប្រវែង៥៤.៨៥៦,៧៤ម៉ែត្រ ត្រូវបានដាក់ក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ។

ការអនុវត្តន៍ការងាររបស់ក្រុមប្រឹក្សាភិបាល

១-លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ ឆ្នាំ២០២០ (ប្រជុំលើកទី២) អាណត្តិទី៧ របស់ រ.ទ.ស.ភ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី១ (ប្រជុំលើកទី២) អាណត្តិទី៧ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. ឯកភាពទទួលជ្រាបរបាយការណ៍ ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកស្អាតខេត្តត្បូងឃ្មុំ និងបានណែនាំឱ្យពង្រឹងការផ្ទេរអចលនទ្រព្យនេះតាមនីតិវិធីជាធរមាន និងបានឯកភាព-អនុម័តឱ្យទិញបំពង់ និងសម្ភារៈតភ្ជាប់ដោយប្រើវិធីសាស្ត្រលទ្ធកម្មដោយឡែក គឺចុះកិច្ចសន្យាផ្ទាល់ជាមួយក្រុមហ៊ុន ក្នុងស្រុក។
២. អនុម័តទទួលជ្រាបរបាយការណ៍ស្តីពីស្ថានភាពហិរញ្ញវត្ថុ រយៈពេល៣ខែដើមឆ្នាំ២០២០។
៣. បានអនុម័ត-ឯកភាពលើសំណើ សុំពិនិត្យ-អនុម័តតែងតាំងមន្ត្រីជាន់ខ្ពស់តាមការស្នើសុំរបស់គណៈកម្មាធិការតែងតាំងនិងលោកការ។ ដោយឡែក ចំពោះការកិច្ចរបស់អគ្គនាយករង នឹងត្រូវកំណត់ដោយអគ្គនាយកតាមរយៈសេចក្តីសម្រេចដោយឡែក។
៤. អនុម័តយកជម្រើសទី១ គឺប្រារព្ធសហសន្និបាតភាគហ៊ុនជាលក្ខណៈធម្មតា នៅសាលប្រជុំរបស់ រ.ទ.ស.ភ ដោយរក្សា ចម្ងាយបុគ្គលយ៉ាងតិច១,៥ម៉ែត្រ រាល់សកម្មភាព ដោយមានពាក់ម៉ាស់ និងមានបរិក្ខារពេទ្យនានាតាមការណែនាំរបស់ ក្រសួងសុខាភិបាល។
៥. ឯកភាពទទួលជ្រាបរបាយការណ៍ និងទទួលយកនូវអនុសាសន៍របស់ឯកឧត្តម មី វ៉ាន់ ដែលស្នើឱ្យ រ.ទ.ស.ភ ដាក់បញ្ចូល ទៅក្នុងគម្រោងធ្វើបច្ចុប្បន្នភាពផែនការមេ នូវការសិក្សាអំពីលទ្ធភាពសាងសង់រោងចក្រទឹកស្អាតនៅតាខ្មៅ។

២-លទ្ធផលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី៣ អាណត្តិទី៧ របស់ រ.ទ.ស.ភ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ :

រ.ទ.ស.ភ បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិសាមញ្ញ លើកទី៣ អាណត្តិទី៧ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៩:០០នាទី នៅទីបាត់ការប្រតិបត្តិនៃ រ.ទ.ស.ភ។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាផ្លាស់ប្តូរយោបល់លើខ្លឹមសារលម្អិតនៃរបាយការណ៍ ដែលបង្ហាញដោយមន្ត្រីជំនាញ រ.ទ.ស.ភ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម ៖

១. ឯកភាពទទួលជ្រាបរបាយការណ៍ លើរបាយការណ៍ស្តីពី លទ្ធផលការងារសេវាសេវាកម្មផ្ទៃក្នុង ត្រីមាសទី២ ឆ្នាំ២០២០ ដែលបានចុះសេវាកម្មនៅអង្គភាពលទ្ធកម្ម ក្នុងការិយបរិច្ឆេទក្នុងឆ្នាំ២០១៩។
២. ឯកភាពពន្យារអាណត្តិជូនលោកស្រី សេង គាតា ជាប្រធានសេវាកម្មផ្ទៃក្នុង រយៈពេល២ឆ្នាំទៀត។
៣. ឯកភាពលើរបាយការណ៍លទ្ធផលកិច្ចលទ្ធកម្មអនុវត្តក្នុងត្រីមាសទី២ និងអនុម័ត-ឯកភាពលើផែនការលទ្ធកម្មកែតម្រូវ សម្រាប់ឆមាសទី២ ឆ្នាំ២០២០។
៤. ឯកភាពលើរបាយការណ៍លទ្ធផលនៃការប្រើប្រាស់មូលនិធិបម្រើផលប្រយោជន៍សង្គម អនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២០។

៥. ក្រោយពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លើសំណើសុំពិនិត្យ-អនុម័តលើរបាយការណ៍ស្តីពីលទ្ធផលហិរញ្ញវត្ថុឆ្នាំ២០១៩ (ក្រោយសវនកម្ម) និងសំណើសុំគោលការណ៍បែងចែកប្រាក់ចំណេញ និងបែងចែកភាគលាភដល់ភាគហ៊ុនិកឆ្នាំ២០១៩ រួចមក ក្រុមប្រឹក្សាភិបាល បានអនុម័ត ៖

ក-អនុម័ត ដោយឯកភាពជាឯកច្ឆន្ទលើសំណើសុំបែងចែកប្រាក់ចំណេញ ឆ្នាំ២០១៩ ដូចខាងក្រោម ៖

- ១-រង្វាន់សរសើមន្ត្រី-និយោជិត (បីខែ) : ៦.៣៨០.៥៦៦.៨២៣,០០រៀល
- ២-មូលនិធិបម្រើផលប្រយោជន៍សង្គម (៥%) : ២.៧៤៣.៥២៨.៦៦១,៣៨រៀល
- ៣-មូលនិធិបម្រុងតាមច្បាប់ (៥%) : ១.៦៦៤.៥៩៥.៨៣៧,២៥រៀល
- ៤-មូលនិធិបម្រុងដោយសេរី (៥%) : ១.៦៦៤.៥៩៥.៨៣៧,២៥រៀល
- ខ-ឯកភាពជាឯកច្ឆន្ទលើប្រាក់ចំណេញរក្សាទុក (Retained Earnings) : ៩.៩៥៨.៨៩៧.៨១១,០០រៀល
- គ-ភាគលាភសរុបដែលត្រូវបែងចែក (Total Dividend) : ២០.០០៣.៨២៧.២៦០,០០រៀល
- ១-ទិន្នផលភាគលាភ (Divident Yield) : ៤,០៩%
- ២-ចំនួនភាគលាភក្នុងមួយភាគហ៊ុន (Dividend per Share) : ២៣០រៀល/ភាគហ៊ុន
- ៣-អនុបាតនៃការបែងចែកភាគលាភ (Dividend Payout Ratio) : ៦០,០៩%
- ៤-កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះភាគហ៊ុនិកត្រូវទទួលបានភាគលាភ (Record Date) : ០២ កក្កដា ២០២០
- ៥-កាលបរិច្ឆេទចាប់ផ្តើមទូទាត់ភាគលាភ (Payment Date) : ១៣ កក្កដា ២០២០។

៦. ឯកភាពទាំងស្រុងលើខ្លឹមសារនៃរបាយការណ៍លទ្ធផលការងារត្រីមាសទី២-ឆមាសទី១ និងទិសដៅការងារត្រីមាសទី៣ ឆ្នាំ២០២០ និងស្នើឱ្យ រ.ទ.ស.ភ បន្តជំរុញការងារផ្ទេរអចលនទ្រព្យរោងចក្រផលិតទឹកស្អាតខេត្តត្បូងឃ្មុំតាមនីតិវិធីជា ធរមាន ព្រមទាំងទទួលប្រៀបប្រដាប់នូវការប្រារម្ភ និងការគិតគូររបស់ឯកឧត្តមអគ្គនាយក ពាក់ព័ន្ធនឹងស្ថានភាពកម្មស័ទ្ទិកទន្លេនា រដូវប្រាំង។

៧. សំណើសុំកិច្ចអន្តរាគមន៍ដោះស្រាយគន្លងផ្លូវ សម្រាប់ដាក់លូបង្ហូរសំណល់ចេញពីប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតរបស់ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង៖ ក្រុមប្រឹក្សាភិបាល បានឯកភាពលុបរៀបវារៈទី៧ ដោយកិច្ចការនេះ រ.ទ.ស.ភ បានដោះស្រាយរួចរាល់ហើយ។

៨. ឯកភាពទទួលប្រៀបប្រដាប់របាយការណ៍ លើរបាយការណ៍វឌ្ឍនភាពស្តីពីការអនុវត្តយុទ្ធសាស្ត្រគ្រប់គ្រងសំណល់កក់ចេញពី ប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាត របស់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង។

៩. ឯកភាពទទួលប្រៀបប្រដាប់របាយការណ៍ និងបានផ្តល់អនុសាសន៍ដល់ រ.ទ.ស.ភ ត្រូវជួបប្រជុំពិភាក្សាដោះស្រាយជាមួយ ក្រុមហ៊ុនជាបន្តទៀត ពាក់ព័ន្ធនឹងផលប៉ះពាល់របស់គម្រោងបាក់ដីបំពេញ នៃគម្រោងអភិវឌ្ឍន៍កោះនរោ ដោយក្រុមហ៊ុន OCIC មកលើប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតរបស់ រ.ទ.ស.ភ និងមកលើសេវាកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋក្នុងរាជធានី ភ្នំពេញ។

១០. អនុម័តជាឯកច្ឆន្ទឱ្យស្នើសុំការអនុម័តលើលាភការរបស់ក្រុមប្រឹក្សាភិបាល ពីអង្គសន្និបាតភាគហ៊ុនិកលើកទី៨ ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមិថុនា ខាងមុខ ដោយការបោះឆ្នោតជាកញ្ចប់ទៅលើលាភការរយៈពេលមួយឆ្នាំដែលកំពុង អនុវត្ត ព្រមទាំងបានទាមទារឱ្យ គ.ម.ក. ផ្តល់នូវកំណត់ហេតុពាក់ព័ន្ធនឹងកិច្ចប្រជុំជាមួយ រ.ទ.ស.ភ ដើម្បីជាឯកសារ យោងផងដែរ។

១១. ផ្សេងៗ៖

ក្រុមប្រឹក្សាភិបាលបានស្នើឱ្យធ្វើការកែសម្រួលលើចំណុចមួយចំនួននិងអនុញ្ញាតឱ្យធ្វើជូន គ.ម.ក ព្រមទាំងបានអនុម័ត ឱ្យគ្រប់សមាជិកក្រុមប្រឹក្សាភិបាលធ្វើសេចក្តីប្រកាសពីទំនាស់ផលប្រយោជន៍ និងទំនាក់ទំនងរបស់ខ្លួនជាមួយនឹង រ.ទ.ស.ភ ស្របទៅតាមក្រមសីលធម៌សម្រាប់អភិបាល និងបុគ្គលិកជាន់ខ្ពស់ និងយន្តការតម្រូវសម្រាប់ការអនុវត្ត អភិបាលកិច្ចសាជីវកម្ម។



ការរំពឹងទុកសម្រាប់ត្រីមាសខាងមុខ

ដើម្បីឈានឆ្ពោះទៅសម្រេចទស្សនវិស័យរបស់ខ្លួន រ.ទ.ស.ភ នឹងធ្វើការសំខាន់ៗដូចខាងក្រោម៖

- ការអភិវឌ្ឍន៍ស្ថាប័ន និងធនធានមនុស្ស
- ការអភិវឌ្ឍន៍មធ្យោបាយ និងសម្ភារប្រើប្រាស់
- ការត្រួតពិនិត្យឡើងវិញនូវស្ថានភាពសេវាកម្ម និងស្ថានភាពប្រសិទ្ធភាពការងារ។

រ.ទ.ស.ភ មានយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការពង្រីកបណ្តាញចែកចាយទឹក ដោយមានទំនាក់ទំនងជាមួយនឹងការពង្រីកសមត្ថភាពប្រព្រឹត្តិកម្ម ហើយការពង្រីកការផ្គត់ផ្គង់ទឹកទៅតំបន់ជុំវិញរាជធានីភ្នំពេញ គឺធ្វើយ៉ាងណាក្សាអត្រា និងស្តង់ដារដូចគ្នា នៅក្នុងរាជធានីភ្នំពេញ និងតាំងចិត្តខ្ពស់ ចំពោះការទទួលខុសត្រូវដល់សង្គម និងបរិស្ថាន។ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ យើងគ្រោងផលិតទឹកស្អាត ៥៨.៣១៣.៦០០ម^៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ៤៩.៥០០ម៉ែត្រ និងគ្រោងចំណូលសរុប ចំនួន ៨៣.៣៨៣.៦៥៩.០០០រៀល និងចំណាយសរុបចំនួន ៤៨.៣៨១.៤០៥.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។

សេចក្តីថ្លែងអំណរគុណ

យើងខ្ញុំសូមថ្លែងសេចក្តីជឿជាក់គុណដ៏ជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលអាណាព្យាបាលទាំងពីរ គឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងភាគហ៊ុនិកទាំងអស់ ដែលបានផ្តល់ទំនុកចិត្តនិងការគាំទ្រចំពោះរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។

យើងក៏មានមោទនភាព និងសូមថ្លែងអំណរគុណចំពោះមន្ត្រី និងនិយោជិតគ្រប់ថ្នាក់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានខិតខំបំពេញការងារ ដោយស្មារតីទទួលខុសត្រូវខ្ពស់ជំរុញឱ្យបានសម្រេចនូវលទ្ធផលដ៏ល្អប្រសើរនេះ។

ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០



ប្រធានក្រុមប្រឹក្សាភិបាល

ផ្សិ សុចា

មាតិកា

ព័ត៌មានហិរញ្ញវត្ថុសង្ខេប	i
ក្រាហ្វិកអំពីព័ត៌មានហិរញ្ញវត្ថុសង្ខេប	ii
សមាសភាពក្រុមប្រឹក្សាភិបាល	iii
សេចក្តីថ្លែងរបស់ប្រធានក្រុមប្រឹក្សាភិបាល	v
ផ្នែកទី១.-ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០១
ក- អត្តសញ្ញាណរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	០១
ខ- លក្ខណៈធុរកិច្ច	០១
ផ្នែកទី២.-ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច	០២
ក- លទ្ធផលប្រតិបត្តិការធុរកិច្ច	០២
ខ- រចនាសម្ព័ន្ធចំណូល	០៨
ផ្នែកទី ៣.-របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញដោយសវនករឯករាជ្យ	១០
ផ្នែកទី៤.-ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង	៣៦
ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ	៣៦
ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ	៤០
គ-ការប្រែប្រួលសំខាន់ៗលើការលក់និងចំណូល	៤០
ឃ-ផលប៉ះពាល់នៃការប្តូររូបិយបណ្ណ អត្រាការប្រាក់និងថ្លៃទំនិញ	៤០
ង- ផលប៉ះពាល់នៃអតិផរណា	៤១
ច-គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធនិងរូបិយវត្ថុ របស់រាជរដ្ឋាភិបាល	៤១
ផ្នែកទី ៥.-ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន	៤២
ហត្ថលេខាអភិបាលរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ	៤៣

ផ្នែកទី ១.- ព័ត៌មានទូទៅពាក់ព័ន្ធនឹងរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ

ក- អត្តសញ្ញាណរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ

- ◆ ឈ្មោះជាអក្សរខ្មែរ: រដ្ឋាករទឹកស្អាតក្រុងភ្នំពេញ (រ.ទ.ស.ភ.)
- ◆ ឈ្មោះជាអក្សរឡាតាំង: PHNOM PENH WATER SUPPLY AUTHORITY (PPWSA)
- ◆ អក្សរកូដស្តង់ដារ: KH1000010004
- ◆ ទីស្នាក់ការ: អគារ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
- ◆ លេខទូរស័ព្ទ: +៨៥៥(០)២៣៦៣៥៨០៨០ / ៧២៤០៤៦
- ◆ លេខទូរសារ: +៨៥៥(០)២៣៤២៧៦៥៧
- ◆ គេហទំព័រ: www.ppwsa.com.kh អ៊ីម៉ែល: ir@ppwsa.com.kh
- ◆ លេខវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម: Co.០៨៣៩E/២០១២
កាលបរិច្ឆេទ: ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២
- ◆ លេខអាជ្ញាបណ្ណអាជីវកម្ម: អនុក្រឹត្យលេខ៥២អនក្រ.បក
ចេញដោយ: រាជរដ្ឋាភិបាលកម្ពុជា
កាលបរិច្ឆេទ: ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៦
- ◆ សេចក្តីសម្រេចអនុញ្ញាត និងចុះបញ្ជីឯកសារផ្តល់ព័ត៌មានលេខ: ០១២/១២គ.ម.ក/ស.ស.រ.
កាលបរិច្ឆេទ: ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១២
- ◆ ឈ្មោះបុគ្គលតំណាងរដ្ឋាករទឹកស្អាតក្រុងភ្នំពេញ: **ឯកឧត្តមបណ្ឌិត ស៊ឹម ស៊ីថា**

ខ- លក្ខណៈនៃធុរកិច្ច

- ◆ វិនិយោគ កសាង ពង្រីក ដំណើរការ និងជួសជុលថែរក្សា មធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយទឹកស្អាត និងអនាម័យ។
- ◆ ប្រើប្រាស់នូវគ្រប់វិធានការដើម្បី បង្កើន ផលិតកម្ម សេវាកម្មនិងធានាគុណភាពទឹកស្អាតឆ្លើយតបទៅនឹងតម្រូវការសម្រាប់ជីវភាពរស់នៅ អាជីវកម្ម សេវាកម្ម និងឧស្សាហកម្ម។
- ◆ ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យនៅក្នុង ឬក្រៅប្រទេសតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងដោយអនុលោមតាមច្បាប់។
- ◆ សហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ ជាមួយដៃគូអភិវឌ្ឍន៍ក្នុង និងក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍ រ.ទ.ស.ភ. ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
- ◆ ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុដោយផ្សារភ្ជាប់ជាមួយផលប្រយោជន៍សង្គម។

ផ្នែកទី ២.- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក

ក.១- លទ្ធផលការងារប្រតិបត្តិកម្ម ប្រព័ន្ធចែកចាយទឹក និងការងារកាត់បន្ថយទឹកបាត់បង់

ក.១.១- លទ្ធផលការងារប្រតិបត្តិកម្ម

បន្តធានាផ្គត់ផ្គង់ទឹកស្អាតស្របទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជន ដោយដំណើរការប្រព័ន្ធផលិតកម្ម ដែលមានស្រាប់ និងធានាគុណភាពទឹកស្អាតគ្មានមេរោគ និងអាចផឹកបានពីបណ្តាញដោយផ្ទាល់។

ជារួមការងារប្រតិបត្តិកម្មទឹកស្អាតនៅក្នុងត្រីមាសទី២ ឆ្នាំ២០២០នេះ មានដូចក្នុងតារាងខាងក្រោម៖

បរិយាយ	ផែនការ (គិតជា ម៉ែត្រគូប)	អនុវត្តជាក់ស្តែង (គិតជា ម៉ែត្រគូប)	អត្រា (គិតជា %)
រោងចក្រភូមិព្រែក	១៤.១៩៦.០០០	១៤.៣១២.៧៥៨	១០១
រោងចក្រជ្រោយចង្វារ	១៥.១០៨.០០០	១៥.៣៨៤.៤៧០	១០២
រោងចក្រចំការមន	៣.៤៦០.០០០	៥.០១៣.០៩០	១៤៥
រោងចក្រនិរោធ	២២.៧៩៦.១៩០	២១.៩៣៦.៨៥៩	៩៦
រោងចក្រម្ទេច	២៥.៦០០	៦.៨៩៦	២៧
សរុប	៥៥.៥៨៥.៧៩០	៥៦.៦៥៤.០៧៣	១០២

ត្រួតពិនិត្យគុណភាពទឹកតាមរោងចក្រផលិតទឹកទាំងបីចំនួន៣ដង/ថ្ងៃ ត្រួតពិនិត្យគុណភាពទឹកនៅតាមបណ្តាញចែកចាយចំនួន ៨០កន្លែង/សប្តាហ៍យ៉ាងទៀតទាត់ គុណភាពទឹកស្ថិតក្នុងកម្រិតអនុញ្ញាតរបស់ស្តង់ដារគុណភាពទឹកផឹកថ្នាក់ជាតិ។ ការងារត្រួតពិនិត្យគុណភាពទឹក ទាំងនៅតាមរោងចក្រ និងតាមបណ្តាញចែកចាយតាមយន្តការ និងកម្មវិធីមានស្រាប់បានជាប់លាប់ និងទៀងទាត់ ដោយធានាបាននូវគុណភាពទឹកគ្មានមេរោគ និងផឹកបានដោយផ្ទាល់ពីបណ្តាញ ស្របតាមស្តង់ដារទឹកផឹករបស់អង្គការសុខភាពពិភពលោក។

មុខវិភាគ	ឯកតា	WHO	រោងចក្រភូមិព្រែក	រោងចក្រជ្រោយចង្វារ	រោងចក្រចំការមន	រោងចក្រនិរោធ	បណ្តាញចែកចាយ
ភាពល្អក់	NTU	≤ ៥	០,១៥	០,៣០	០,០៨	០,១៩	០,៣៤
តម្លៃប៉េហ្សង់	pH	៦,៥ - ៨,៥	៧,៨៣	៧,៩១	៧,៨២	៧,៦៥	៧,៨៣
ក្លរូសេរី	mg/l	០,១ - ១	១,៥៧	១,០៦	១,០២	០,៩៥	០,៣២
ក្លរូសរុប	mg/l	<២	១,៧៩	១,១៩	១,១៧	១,០៧	០,៤៤
មេរោគកូលីហ្វម	cfu/100ml	០	០	០	០	០	០
មេរោគផ៊ីកូលី	cfu/100ml	០	០	០	០	០	០



- ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)
- ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)
- ក.១.២- លទ្ធផលការងាររៀបចំ ប្រព័ន្ធចែកចាយទឹកស្អាត

មរិយាយ

អនុវត្តជាក់ស្តែង


(គិតជាម៉ែត្រ)

១- ខណ្ឌដូនពេញ	២៣,៤០
២- ខណ្ឌចំការមន	៧៣៦,២៣
៣- ខណ្ឌឫស្សីកែវ	៤.៩៨៤,២០
៤- ខណ្ឌមានជ័យ	៣១៨,៨៦
៥- ខណ្ឌដង្កោ	៩.៥២១,១០
៦- ខណ្ឌពោធិ៍សែនជ័យ	៨.០៦១,០៥
៧- ខណ្ឌសែនសុខ	៥.៧៣៧,០០
៨- ខណ្ឌជ្រោយចង្វារ	៩.៤២២,៩០
៩- ខណ្ឌច្បារអំពៅ	១៣.៥១០,១០
១០- ខណ្ឌព្រៃកញ្ជ័រ	១.៩៨០,៣០
១១- ក្រុងតាខ្មៅ	៥៦១,៦០
សរុប	៥៤.៨៥៦,៧៤



ប្រវែងបំពង់ដែលបានដាក់តាមឆ្នាំនីមួយៗ

(គិតជាគីឡូម៉ែត្រ)




ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.១- លទ្ធផលការងារប្រព្រឹត្តកម្មប្រព័ន្ធចែកចាយទឹកនិងការងារកាត់បន្ថយទឹកបាត់បង់ (ត)

ក.១.៣- លទ្ធផលការងារកាត់បន្ថយទឹកបាត់បង់

អត្រាទឹកបាត់បង់របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅត្រីមាសទី២ ឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបន្ថយទឹកបាត់បង់មកនៅត្រឹមអត្រា១៤,៤៧% ដូចបានបង្ហាញក្នុងក្រាហ្វិចខាងក្រោម។

ក្រាហ្វិចបង្ហាញពីអត្រាទឹកបាត់បង់ពីឆ្នាំ២០០៣ ដល់ត្រីមាសទី២ ឆ្នាំ២០២០ (គិតជាភាគរយ)



២០០៣ ២០០៤ ២០០៥ ២០០៦ ២០០៧ ២០០៨ ២០០៩ ២០១០ ២០១១ ២០១២ ២០១៣ ២០១៤ ២០១៥ ២០១៦ ២០១៧ ២០១៨ ២០១៩ ត្រីមាសទី២ ឆ្នាំ២០២០




ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម

ក.២.១-ការងារផ្គត់ផ្គង់ទឹកស្អាត ជូនប្រជាពលរដ្ឋមានចំណូលទាប

បើគិតចាប់ពីពេលអនុវត្តកម្មវិធី “ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាប” រហូតដល់ចុងត្រីមាសទី២ ឆ្នាំ២០២០នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋមានចំណូលទាបសរុប៣៦.៦៩៤បណ្តាញ។ ក្នុងត្រីមាសនេះបានឧបត្ថម្ភធនសរុបចំនួន ១៤៩បណ្តាញ។

បណ្តាញអតិថិជនមានចំណូលទាប ក្នុងគ្រាតាមបណ្តាឆ្នាំនីមួយៗ



ការវាយតម្លៃ

ការផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋមានចំណូលទាប ពិសេសប្រជាពលរដ្ឋក្រីក្ររស់នៅមានលក្ខណៈប្រមូលផ្តុំក្នុងសហគមន៍ដែលកន្លងមកមិនធ្លាប់បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីរដ្ឋក្នុងតម្លៃមួយ សមស្របថោកជាងឯកជន ផ្គត់ផ្គង់២៤ម៉ោងក្នុង១ថ្ងៃ ៧ថ្ងៃក្នុង១សប្តាហ៍ធានានូវគុណភាពហូបបានផ្ទាល់ពីក្បាលម៉ាស៊ីន និងមានការឧបត្ថម្ភធនផងនោះបានធ្វើឲ្យប្រជាពលរដ្ឋមានចំណូលទាបសប្បាយរីករាយ និងជីវិតគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលនិងម្ចាស់ជំនួយដែលបានយកចិត្តទុកដាក់ចំពោះដីវិភាគរស់នៅរបស់ពួកគាត់។

តមណ្ឌលទូទៅនៃប្រជាពលរដ្ឋមានចំណូលទាប	សរុប (គ្រួសារ)	ក្នុងក្រុង (គ្រួសារ)	ខាងក្រៅ (គ្រួសារ)
បង់រំលស់១២ខែ	-	-	-
ឧបត្ថម្ភធន៣០% និងបង់រំលស់១២ខែ	០៣	-	០៣
ឧបត្ថម្ភធន៥០% និងបង់រំលស់១២ខែ	៨៦	១៦	៧០
ឧបត្ថម្ភធន៧០% និងបង់រំលស់១២ខែ	៤០	០២	៣៨
ឧបត្ថម្ភធន១០០% និងបង់រំលស់០៤ខែ	២០	-	២០
សរុប	១៤៩	១៨	១៣១

ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.២- សកម្មភាព និងលទ្ធផលការងារអាជីវកម្ម (ត)

ក.២.២-ការងារតបណ្តាញចូលផ្ទះ និងការគ្រប់គ្រងអតិថិជន

- ការងារតបណ្តាញចូលផ្ទះ

ការងារតបណ្តាញចូលផ្ទះត្រូវអនុវត្តតាមបែបបទដំណើរការតាមស្តង់ដារមួយដែលមានលក្ខណៈសាមញ្ញ និងងាយអនុវត្តទាំងមន្ត្រី-និយោជិតរបស់ រ.ទ.ស.ភ. និងអតិថិជន។ គោលបំណងរបស់ រ.ទ.ស.ភ. គឺជួយសម្រួលប្រជាពលរដ្ឋក្នុងការបំពេញបែបបទតបណ្តាញទឹកឲ្យបានលឿនទទួលបានប្រាក់ថ្លៃទឹកនៅនឹងកន្លែងកាត់បន្ថយការចំណាយលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ។


- ការងារគ្រប់គ្រងអតិថិជន

យើងគ្រប់គ្រងអតិថិជនបានល្អនិងមានប្រសិទ្ធភាពដោយ៖

- បញ្ចូលទិន្នន័យអតិថិជនតបណ្តាញថ្មីនិងទិន្នន័យនាឡិកាប្តូរថ្មីទៅក្នុងប្រព័ន្ធបានត្រឹមត្រូវនិងទាន់ពេលវេលា“មិនលើសពីបីថ្ងៃការងារក្រោយថ្ងៃតបណ្តាញនិងប្តូរនាឡិកាប្តូរ”។
- បញ្ចូលរាល់សំណើកែតម្រូវទិន្នន័យអតិថិជនទៅក្នុងប្រព័ន្ធទាន់ពេលវេលា។
- ធ្វើBack Up ទុករាល់ថ្ងៃនិងសប្តាហ៍ ទិន្នន័យអតិថិជននៅក្នុងប្រព័ន្ធដើម្បីធានាសុវត្ថិភាពដោយធ្វើការត្រួតពិនិត្យនៅរាល់ចុងត្រីមាសទៀតផង ។
- ធ្វើការថែទាំកុំព្យូទ័រនិង Hardware ទូទាំងអង្គភាពតាមកម្មវិធីដែលបានកំណត់។

ប្រភេទអតិថិជន	ត្រីមាសទី២				
	២០១៦	២០១៧	២០១៨	២០១៩	២០២០
ដីវិភាព	២៥១.០៦៧	២៧១.៣១៧	៣០១.៨៣៤	៣២១.២១២	៣២៨.១៧៥
អាជីវកម្ម	៥៤.២២៨	៥៥.៨៩១	៥៨.៧៨៩	៦២.៣៦៦	៦៥.៧៩៨
អង្គភាពរដ្ឋ	៦៥៥	៦៥៥	៦៦៤	៦៩៦	៧៣៣
អ្នកលក់ទឹក	១១	០៨	០៧	០៧	០៧
តំណាងចែកចាយ	២២	២០	២១	១៧	១៧
Standpipe	-	-	១៤	១៧	១៦
បន្ទប់ជួល	៤.៨៥២	៥.៣៩៧	៥.៧០៣	៥.៧៥២	៥.៧៥៤
សរុប	៣១០.៨៣៥	៣៣៣.២៨៨	៣៦៧.០៣២	៣៩០.០៦៧	៤០០.៥០០

ក្រាហ្វិចបង្ហាញពីបំណែងចែកអតិថិជនចុងត្រីមាសទី២ ឆ្នាំ២០២០ (អតិថិជនសរុបចំនួន៖៤០០.៥០០អតិថិជន)



ក- លទ្ធផលប្រតិបត្តិការធុរកិច្ចដោយរួមបញ្ចូលព័ត៌មានធុរកិច្ចតាមផ្នែក (ត)

ក.៣- ការងារគ្រប់គ្រងធនធានមនុស្ស


ក្នុងត្រីមាសទី២នេះ រ.ទ.ស.ក. មានមន្ត្រីនិយោជិតទាំងអស់ចំនួន១.១១៥រូប (នារី១៩៥រូប) ក្នុងនោះមាន៖

- មន្ត្រីក្របខ័ណ្ឌរដ្ឋចំនួន០២រូប គឺអគ្គនាយកនិងអគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ចនិងផ្សារមូលបត្រ និងជាប្រធាននាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុ
- មន្ត្រីនិយោជិតក្របខ័ណ្ឌសហគ្រាស ចំនួន១.០៦២រូប (នារី១៨៩រូប)
- និយោជិតសាកល្បងការងារ ចំនួន ០៩រូប(នារី០៤រូប)
- និយោជិតជាប់កិច្ចសន្យា ចំនួន ៤២រូប(នារី០២រូប)

ក.៣.១- ការអនុវត្តន៍លក្ខន្តិកៈបុគ្គលិក និងបទបញ្ជាផ្ទៃក្នុង

- ចំនួនបុគ្គលិកដែលបានប្រើប្រាស់ក្នុងរយៈកាលកន្លងមកក្នុងកម្រិត២,៧៨ លើ១.០០០អតិថិជន (ចំនួនអតិថិជនសរុបចុងគ្រា៤០០.៥០០)។
- ការអនុវត្តន៍តួនាទីភារកិច្ចវិន័យការងារពេលម៉ោងធ្វើការសំលៀកបំពាក់ និងការប្រើប្រាស់សម្ភារការពារសុវត្ថិភាពពលកម្មរបស់មន្ត្រី-និយោជិតកម្មករកាន់តែប្រសើរ។

ក.៣.២- កម្រិតជំនាញរបស់មន្ត្រីនិយោជិត



ផ្នែកទី ២.- ព័ត៌មានអំពីលទ្ធផលប្រតិបត្តិការធុរកិច្ច (ត)

ខ- រចនាសម្ព័ន្ធចំណូល

ល. រ	ប្រភេទចំណូល	ត្រីមាសទី២ ឆ្នាំ២០២០		ត្រីមាសទី២ ឆ្នាំ២០១៩		ត្រីមាសទី២ ឆ្នាំ២០១៨	
		បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ	បរិមាណ (ពាន់រៀល)	ភាគរយ
១	ចំណូលពីការលក់	៦៧.១១៧.៤៣១	៨៩,២០%	៥២.៧៩១.៥៥៩	៩២,២១%	៥០.៩៧៥.០៩៦	៨១,៤៣%
២	កម្រៃពីសេវាសាងសង់	៥.៤៧៤.៣៨២	៧,២៨%	១.២១២.៩៩៨	២,១២%	៣.៥៨៧.៦២៣	៥,៧៣%
៣	ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ	១៦៣.៧៤៩	០,២២%	-	-	១.១៦២.៦៨៩	១,៨៦%
៤	ចំណូលផ្សេងៗ	២.៤៨៩.៥២៨	៣,៣១%	៣.២៤៩.៧៧២	៥,៦៨%	៦.៨៧៧.០១០	១០,៩៩%
	ចំណូលសរុប	៧៥.២៤៥.០៩០		៥៧.២៥៤.៣២៩		៦២.៦០២.៤១៨	





ផ្នែកទី ៣.- របាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យឡើងវិញ ដោយសវនករឯករាជ្យ

សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ
ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស
ត្រូវបានយកជាគោល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា	ទំព័រ
សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល	១
របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន	២
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប	៣ - ៤
របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប	៥
របាយការណ៍បម្រែបម្រួលមូលធនសង្ខេប	៦
របាយការណ៍លំហូរសាច់ប្រាក់សង្ខេប	៧ - ៨
កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ	៩ - ២៣



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញហៅកាត់ថា (“រ.ទ.ស.ភ”) ដែលរួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប របាយការណ៍បម្រែបម្រួលមូលធនសង្ខេប និងរបាយការណ៍លំហូរសាច់ប្រាក់សង្ខេបសម្រាប់ត្រីមាស និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពី “របាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា”។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល

ស៊ីម ស៊ីថា
អគ្គនាយក

ស៊ីម ណ៍ន
អគ្គនាយករងទទួលបន្ទុក
ហិរញ្ញកិច្ច និងផ្សារមូលបត្រ

អ៊ឺ សុថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ទូទាំងពេលវេលា: ភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ**

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យនូវ របាយការណ៍ហិរញ្ញវត្ថុសង្ខេបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់រយៈពេល៦ខែ និងសេចក្តីសង្ខេបកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុបន្ថែមផ្សេងៗ (ត្រូវបានគេស្គាល់ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នដោយផ្អែកលើការត្រួតពិនិត្យឡើងរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិកម្ពុជាលើការត្រួតពិនិត្យលេខ ២៤១០ ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុមាន ការចោទសួរឬគុណិកដែលពាក់ព័ន្ធផ្ទាល់នឹងព័ត៌មានហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលយើងខ្ញុំមិនអាចធ្វើការធានាថាបានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានប្រសិនបើធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ យើងខ្ញុំកត់សម្គាល់ឃើញថា មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថាព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេបរបស់ រ.ទ.ស.ភ ដែលបានភ្ជាប់មកជាមួយនេះមិនបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់មិនស្របទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជាលេខ ៣៤ ស្តីពីរបាយការណ៍ហិរញ្ញវត្ថុក្នុងគ្រា នោះទេ។

ប៊ី ឌី អូ (១៨០១២០) លីមីតធីត

ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	១.៤០៩.៨២៥.០៣៥	១.៣៧៤.០៣១.៥៥៤
ទ្រព្យសកម្មអរូបី		១៣.៩៣៧.៧១៦	១៣.៤១១.០១៣
		<u>១.៤២៣.៧៦២.៧៥១</u>	<u>១.៣៨៧.៤៤២.៥៦៧</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		៩១.៥៤៩.២៦៣	១០៣.៧៥៥.៨៦៨
គណនីពាណិជ្ជ និងគណនីត្រូវទទួលផ្សេងៗ		៣៩.៨៤២.៩២៥	១៣.៥៦៤.៨០១
កិច្ចសន្យាទ្រព្យសកម្ម	១០	៣២.៨១៩.៨០៩	១៣.៣២១.០៨៣
ឥណទានផ្តល់ឲ្យបុគ្គលិក		៧.៦៤៣.៦០២	៧.៨២៦.២១៤
វិនិយោគរយៈពេលខ្លី	៥	២៣.៦២៧.៧៥០	១៧.៩០៩.២៦៧
គណនីពន្ធផ្សេងៗត្រូវទទួល		៥.៣១២.០៥២	៥.៣១២.០៥២
សមតុល្យសាច់ប្រាក់ និងធនាគារ		៤៩.៧៦៩.៧០៩	៥៥.២១២.០៧០
		<u>២៥០.៥៦៥.១១០</u>	<u>២១៦.៩០១.៣៥៥</u>
		<u><u>១.៦៧៤.៣២៧.៨៦១</u></u>	<u><u>១.៦០៤.៣៤៣.៩២២</u></u>
មូលធន និងបំណុល			
មូលធនរបស់ភាគហ៊ុនិក			
ដើមទុន		៥៤១.២២៧.២៨២	៥៤១.២២៧.២៨២
ទុនបម្រុង	៦	៣៥២.៤៧៣.៥៣៣	៣៣៩.១៨៥.៤៤៤
ចំណេញរក្សាទុក		៤២.៤២៥.១៩០	៣៣.២៩១.៩១៣
		<u>៩៣៦.១២៦.០០៥</u>	<u>៩១៣.៧០៤.៦៣៩</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេប
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (ត)**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្ម គិតត្រឹមថ្ងៃទី ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	៤១៤.៤១២.៦៨៣	៣០៣.៩៤៨.១៤៤
ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	១៩.៨២៧.០៤៨	២០.៩៩៩.៨៣៨
បំណុលពន្ធពន្យា		៦១.៤៨០.២១៩	៥៩.៥២៦.៨២៨
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៩	៦៣.១៦៥.៣៨៣	៦៥.៣៩៨.៨៧៩
		<u>៥៥៨.៨៨៥.៣១៣</u>	<u>៤៤៩.៨៧៣.៦៨៩</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្មនិងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	៩	១៣៣.០៩២.៩៣៨	១៩៦.៦៦១.៣៣៣
ប្រាក់កម្ចី	៧	៣២.២១២.៥៩៦	៣៣.១៣៦.៦៩៨
កិច្ចសន្យាបំណុល	១០	២.៤៥៥.១៨៤	២.៨៧៦.២៦០
ពន្ធលើប្រាក់ចំណេញត្រូវបង់		១១.៥៥៥.៨០៥	៨.១៣១.៣០៣
		<u>១៧៩.៣១៦.៥២៣</u>	<u>២៤០.៨០៥.៥៩៤</u>
បំណុលសរុប		<u>៧៣៨.២០១.៨៥៦</u>	<u>៦៩០.៦៧៩.២៨៣</u>
មូលធនរបស់ភាគហ៊ុនិក និងបំណុលសរុប		<u>១.៦៧៤.៣២៧.៨៦១</u>	<u>១.៦០៤.៣៤៣.៩២២</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបត្រូវបានរៀបចំឡើងដោយយោងទៅលើព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

**របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប
សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០**

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម			
		សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ ^(១) គិតជាពាន់រៀល	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០១៩ ^(២) គិតជាពាន់រៀល	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ ^(១) គិតជាពាន់រៀល	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០១៩ ^(២) គិតជាពាន់រៀល
ចំណូល៖					
ចំណូលពីការលក់		៦៧.១១៧.៤៣១	៥២.៧៩១.៥៥៩	១៣៤.០០៥.២៦៩	១០៤.០៤៨.៧៧៣
កម្រៃពីការសាងសង់		៥.៤៧៤.៣៨២	១.២១២.៩៩៨	៧.១៥២.៨០៤	១.៣៦០.៣៧៥
ចំណេញពីការប្តូរប្រាក់ - សុទ្ធ		១៦៣.៧៤៩	-	-	-
ចំណូលផ្សេងៗ		២.៤៨៩.៥២៨	៣.២៤៩.៧៧២	៩.៧៤០.៥៨៤	៧.១០៤.១២៨
		<u>៧៥.២៤៥.០៩០</u>	<u>៥៧.២៥៤.៣២៩</u>	<u>១៥០.៨៩៨.៦៥៧</u>	<u>១១២.៥១៣.២៧៦</u>
ចំណាយ៖					
ចំណាយរំលស់ទ្រព្យសកម្មរូបិយ និងទ្រព្យសកម្មអរូបិយ		(១២.៧៥៩.៣៦១)	(១២.៣៨១.៣៥១)	(២៥.៤០៩.៥៣៥)	(២៤.៦០៨.៨៦៨)
ចំណាយថ្លៃភ្លើង		(៩.១៥២.៨៨៧)	(៧.៨៣៣.១៨៣)	(១៨.៨៩១.៤៤៩)	(១៧.៣៣៦.១៩៨)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយ ពាក់ព័ន្ធផ្សេងៗ		(១៤.៥៣៧.៩០៧)	(១២.៤០៧.៣៣៩)	(២៧.៩៥៥.៣៨៤)	(២៤.១៨៥.២៥២)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(១.៧០៨.៨១៤)	(១.៤៦៣.៣៤៩)	(៣.៩៩៥.៨២២)	(៣.១៥៩.៦៥១)
ចំណាយវត្ថុធាតុដើមសម្រាប់គ្រប់បណ្តាញទៅ តាមគេហដ្ឋាន		(៥១៣.៥១១)	(៦៩៤.៨៤១)	(១.១៨០.៨៤០)	(១.៦៨១.១៧២)
ចំណាយជួសជុល និងថែទាំ		(២.៨១០.១១៥)	(១.៥៨២.២២១)	(៥.២៣៨.៣១៥)	(៣.១៩០.០៩៨)
ចំណាយសេវាសាងសង់		(៣.៧២២.២៧៤)	(៧៥៨.២៤៣)	(៥.២៩១.២៦៧)	(៨៩៦.៧៨៩)
(ឱនភាព)/ការប្រែប្រួលបំណែងឱនភាពលើឥណទាន ផ្តល់ឱ្យបុគ្គលិក		(១៣០.៤៣៧)	៦២៦.០៩៧	(១៨២.៦១២)	២.៣៤៧.៨៦៤
ចំណាយប្រតិបត្តិការផ្សេងៗ		(៣.០៥១.០៥៣)	(២.១៤៧.៩៥៩)	(៤.៣៨៩.២២២)	(៤.១៧៥.៣៧៨)
ខាតពីការប្តូររូបិយប័ណ្ណ - សុទ្ធ		-	(៩០.៤១៦)	(៤៤.៧០០)	(១៧៨.៩៧៧)
		<u>២៦.៨៥៨.៧៣១</u>	<u>១៨.៥២១.៥២៤</u>	<u>៥៨.៣១៩.៥០១</u>	<u>៣៥.៤៤៨.៧៦៧</u>
ចំណូលការប្រាក់	១២	៤១២.២៩៦	៨៣.៧៧០	២.៩២៣.៧៤៤	២.៩៣៧.៤០៨
ចំណាយការប្រាក់	១២	(៤.៦៩៤.២១៤)	(៧.២១៦.២០៤)	(៥.៥០៩.៥១៩)	(៩.០៩២.៨១០)
		<u>២២.៥៧៦.៨១៣</u>	<u>១១.៣៨៩.០៩០</u>	<u>៥៥.៧៣៧.៧២៦</u>	<u>២៩.២៩៣.៣៦៥</u>
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	១៣	(៦.៧៥៥.៥៦៤)	(២.១៦០.៦៨៥)	(១៣.៣០៨.៥៣៣)	(១១.៦៣៦.៨៨៨)
ចំណេញក្នុងការិយបរិច្ឆេទ		១៥.៨២១.២៤៩	៩.២២៨.៤០៥	៤២.៤២៩.១៩៣	១៧.៦៥៦.៤៦៧
ចំណូលលម្អិតផ្សេងៗ		-	-	-	-
លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ		<u>១៥.៨២១.២៤៩</u>	<u>៩.២២៨.៤០៥</u>	<u>៤២.៤២៩.១៩៣</u>	<u>១៧.៦៥៦.៤៦៧</u>
ចំណេញក្នុង១ភាគហ៊ុន(ជាប្រាក់រៀល)របស់ភាគហ៊ុននិក រ.ទ.ស.ភ ក្នុងការិយបរិច្ឆេទនេះមានដូចខាងក្រោម៖					
ចំណេញក្នុងមួយភាគហ៊ុនមូលដ្ឋាន (Basic earnings per share)	១៤	១៨១,៩១	១០៦,១១	៤៨៧,៨០	២០៣,០១
ចំណេញក្នុងមួយភាគហ៊ុនថយចុះ (Diluted earnings per share)	១៤	១៨១,៩១	១០៦,១១	៤៨៧,៨០	២០៣,០១

កំណត់សម្គាល់៖

- (១) របាយការណ៍ចំណេញ ឬខាត និងចំណូលផ្សេងៗសង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៩ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនសង្ខេប

សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	កំណត់ សម្គាល់	ដើមទុន គិតជាពាន់រៀល	ទុនបម្រុង គិតជាពាន់រៀល	ចំណេញរក្សាទុក គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០		៥៤១.២២៧.២៨២	៣៣៩.១៨៥.៤៤៤	៣៣.២៩១.៩១៣	៩១៣.៧០៤.៦៣៩
ចំណេញក្នុងការិយបរិច្ឆេទតំណាង អោយលទ្ធផលលម្អិតសរុបក្នុង ការិយបរិច្ឆេទ		-	-	៤២.៤២៥.១៩៣	៤២.៤២៥.១៩៣
ការប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការការព្រួរទៅគណនីទុនបម្រុង ភាគលាភ		-	១៣.២៨៨.០៨៩	(១៣.២៨៨.០៨៩)	-
		-	-	(២០.០០៣.៨២៧)	(២០.០០៣.៨២៧)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១៣.២៨៨.០៨៩	(៣៣.២៩១.៩១៦)	(២០.០០៣.៨២៧)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០^(១)		៥៤១.២២៧.២៨២	៣៥២.៤៧៣.៥៣៣	៤២.៤២៥.១៩០	៩៣៦.១២៦.០០៥
មិនបានធ្វើសវនកម្ម					
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩		៥៤១.២២៧.២៨២	២៨៤.៥០៣.៦៣៦	៧៣.៦០៧.១៦៨	៨៩៩.៣៣៨.០៨៦
ចំណេញក្នុងការិយបរិច្ឆេទតំណាង អោយលទ្ធផលលម្អិតសរុបក្នុង ការិយបរិច្ឆេទ		-	-	១៧.៦៥៦.៤៦៧	១៧.៦៥៦.៤៦៧
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការព្រួរទៅគណនីទុនបម្រុង ភាគលាភ	៦	-	៥៤.៦៨១.៨០៨	(៥៤.៦៨១.៨០៨)	-
		-	-	(១៨.៩២៥.៣៦០)	(១៨.៩២៥.៣៦០)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	៥៤.៦៨១.៨០៨	(៧៣.៦០៧.១៦៨)	(១៨.៩២៥.៣៦០)
សមតុល្យនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩^(២)		៥៤១.២២៧.២៨២	៣៣៩.១៨៥.៤៤៤	១៧.៦៥៦.៤៦៧	៨៩៨.០៦៩.១៩៣

កំណត់សម្គាល់៖

- (១) របាយការណ៍បម្រែបម្រួលមូលធនសង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្ម ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
		៣០ មិថុនា ២០២០ ^(១) គិតជាពាន់រៀល	៣០ មិថុនា ២០១៩ ^(២) គិតជាពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		៥៥.៧៣៣.៧២៦	២៩.២៩៣.៣៥៥
និយ័តកម្ម៖			
រំលស់ទ្រព្យសកម្មអរូបី		១.២៥៤.៦១៧	១.០២៤.៤៦៧
រំលស់ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	(១.១៣២.៧៩០)	(១.១៧៩.៩៨៦)
រំលស់ទ្រព្យសកម្មរូបី	៤	២៤.១៥៤.៩១៨	២៣.៥៨៤.៤០១
ចំណូលការប្រាក់	១២	(២.៩២៣.៧៤៤)	(២.៩៣៧.៤០៨)
ចំណាយការប្រាក់	១២	៥.៥០៩.៥១៩	៩.០៩២.៨១០
ឱនភាព/(ការប្រែក្រលំបំនៃឱនភាព)លើតំណទានផ្តល់ឱ្យ បុគ្គលិក		១៨២.៦១២	(២.៣៤៧.៨៦៤)
ការជម្រះបញ្ជីចេញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ		១.៣៨៩.៥៦៧	៤២៤.២០១
		<hr/>	<hr/>
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		៨៤.១៦៨.៤២៥	៥៦.៩៥៣.៩៧៦
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		១២.២០៦.៦០៦	(១១.៦២០.៣៦៩)
គណនីពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(២៦.៥៤៩.៦១៦)	(៣.៣៣៤.៣៦៣)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ		(១០១.២៩៣.២០៨)	(២៨.៤២១)
កិច្ចសន្យាទ្រព្យសកម្ម		(១៩.៤៩៨.៧២៦)	(៩.៨៧៧.៩៧៤)
កិច្ចសន្យាចំណូល		២.៤៥៥.១៨៤	៣.៣២៧.១៦៩
ប្រាក់កក់របស់អតិថិជន		២.៣៥១.១២១	៣.៣០៣.៥៧៨
		<hr/>	<hr/>
សាច់ប្រាក់បាន(ប្រើក្នុង)/បានមកពីប្រតិបត្តិការ		(៤៦.១៦០.២១៤)	៣៨.៧២៣.៥៩៦
ចំណូលពន្ធបង់		(៧.៩៣០.៦៤០)	(៧.១២៦.៩៤៤)
		<hr/>	<hr/>
សាច់ប្រាក់សុទ្ធ(ប្រើក្នុង)/បានមកពីសកម្មភាពប្រតិបត្តិការ		(៥៤.០៩០.៨៥៤)	៣១.៥៩៦.៦៥២

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់សង្ខេប

សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម	
		សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០ ^(១) គិតជាពាន់រៀល	៣០ មិថុនា ២០១៩ ^(២) គិតជាពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	(៤៤.០៩៨.៩០៦)	(៤៣.២៧២.៥៤៥)
ការទិញទ្រព្យសម្បត្តិអរូបី		(២៣០.១៦៧)	(១០១.៧៣៣)
មូលធនការប្រាក់លើទ្រព្យសម្បត្តិដែលមានលក្ខណៈគ្រប់គ្រាន់		(១.៦៤៥.៣១៧)	(១.៣១៧.៣១១)
ទឹកប្រាក់សំណងពីឥណទានផ្តល់ឱ្យរដ្ឋាករទឹកខេត្តពោធិ៍សាត់		-	៧៤.៦៧១
(ការដាក់ទុនវិនិយោគរយៈពេលខ្លី)/ចំណូលពីការជម្រះបញ្ជីពី ការវិនិយោគរយៈពេលខ្លី		(៥.៧១៨.៤៨៣)	៩.២៨២.៧៨៩
ការប្រាក់បានទទួល		៧៨២.៩៦៣	១.១១២.៨៤២
		<u>(៥.៩០៩.៩១០)</u>	<u>(៣៤.២២១.២៨៧)</u>
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		(៦.៨៨៤.៧៨៧)	(២.៨៣៨.៨០៤)
សាច់ប្រាក់បានមកពីប្រាក់កម្ចី		១២៣.៩៨៣.១២៤	២៧.៧៣៤.៦៦៩
ការប្រាក់បានបង់		(១.៨៤៩.៨៨៩)	(៣.៨៥០.៣៩៦)
ការបង់សងប្រាក់កម្ចី		(១៥.៦៩០.០៤៥)	(១៩.១១៦.០៨៤)
		<u>៩៩.៥៥៨.៤០៣</u>	<u>១.៩២៩.៣៨៥</u>
តំហយសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		(៥.៤៤២.៣៦១)	(៦៩៥.២៥០)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		<u>៥៥.២១២.០៧០</u>	<u>១៣.៣៥៣.៧៥៨</u>
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		<u>៤៩.៧៦៧.៧០៩</u>	<u>១២.៦៥៨.៥០៨</u>

កំណត់សម្គាល់៖

- (១) របាយការណ៍លំហូរសាច់ប្រាក់សង្ខេប គួរតែអានជាមួយនឹងព័ត៌មានហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលបានធ្វើសវនកម្មរួច ព្រមទាំងកំណត់សម្គាល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទ បានពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្ម។



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០

១. ព័ត៌មានអំពីក្រុមហ៊ុន

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (“រ.ទ.ស.ភ”) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម ថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២។

ការិយាល័យចុះបញ្ជីរបស់ រ.ទ.ស.ភ មានទីតាំងស្ថិតនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រាក់រៀលដែល រ.ទ.ស.ភ កំពុង ប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុក្នុងគ្រាសង្ខេប ត្រូវបានអនុម័តឲ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែរក្សាមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធ ចែកចាយទឹកស្អាត និងអនាម័យ
- ប្រើប្រាស់នូវគ្រប់វិធានការដើម្បីបង្កើនផលិតកម្ម សេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅ នឹងតម្រូវការប្រើប្រាស់
- ធ្វើអាជីវកម្ម សេវាកម្ម និងការងារផ្សេងៗទៀតដែលទាក់ទងនឹងវិស័យទឹកស្អាត និងអនាម័យតាមការ សម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
- ធានាឲ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយ ផលប្រយោជន៍សង្គម

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្នមិនត្រូវបានធ្វើសវនកម្ម ហើយត្រូវបានរៀបចំឡើងដោយ អនុលោម ទៅតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន។ របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ននេះ គួរតែត្រូវបានអានផ្តល់ជូន ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងកំណត់សម្គាល់មួយចំនួនដែលអមជាមួយ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

កំណត់សម្គាល់មួយចំនួន ត្រូវបានជ្រើសរើសដាក់ភ្ជាប់មកជាមួយដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗ សម្រាប់ការស្វែងយល់ពីប្រែប្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់រ.ទ.ស.ក ចាប់គិតពីត្រីមាសច្រើនទី៣១ ខែធ្នូ ឆ្នាំ២០១៩។

គោលការណ៍គណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍និងវិធីសាស្ត្រដែលបានអនុវត្តនៅក្នុង ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ លើកលែងតែការអនុវត្តនៃវិសោធនកម្មខាងក្រោម៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ <i>សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក</i>	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ <i>និយមន័យនៃអាជីវកម្ម</i>	១ មករា ២០២០
វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ <i>និយមន័យនៃភាពជាសាវន្ត</i>	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៩ និង ស.រ.ហ.អ.ក ៧ <i>កំណែទម្រង់អត្រាការប្រាក់</i>	១ មករា ២០២០
វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ <i>កូរ៉េដ-១៩ ទាក់ទងនឹងការជួលសម្បទាន</i>	១ មិថុនា ២០២០ (អនុវត្តជំហូរ)

វិសោធនកម្មលើ *សេចក្តីព្រាងលើក្របខណ្ឌទស្សនទានក្នុងស្តង់ដារ ស.រ.ហ.អ.ក*

រួមជាមួយក្របខណ្ឌនៃទស្សនៈដែលបានកែសម្រួលនេះ IASB បានធ្វើវិសោធនកម្មសេចក្តីយោងទៅក្របខណ្ឌគោលគំនិតក្នុងស្តង់ដារ ស.រ.ហ.អ.ក ដែលរួមមានការកែប្រែច្បាប់ ស.រ.ហ.អ.ក ២ ស.រ.ហ.អ.ក ៦ ស.រ.ហ.អ.ក ១៤ ស.គ.អ.ក ១ ស.គ.អ.ក ៨ ស.គ.អ.ក ៣៤ ស.គ.អ.ក ៣៧ ស.គ.អ.ក ៣៨ IC ការបកស្រាយលេខ ១២ ១៩ ២០ និង ២២ ក៏មានគណៈកម្មាធិការការបកប្រែស្តង់ដារ -៣២។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ *និយមន័យនៃអាជីវកម្ម*

វិសោធនកម្មនេះបានផ្លាស់ប្តូរនិយមន័យនៃអាជីវកម្ម ដើម្បីជួយក្រុមហ៊ុនកំណត់ថាតើការទិញដែលបានធ្វើគឺជាអាជីវកម្ម ឬក្រុមទ្រព្យសកម្ម។

និយមន័យថ្មីនៃអាជីវកម្ម គឺជាសកម្មភាពរួមគ្នា និងទ្រព្យសកម្មដែលមានសមត្ថភាពរៀបចំ និងគ្រប់គ្រងសម្រាប់គោលបំណងផ្តល់ទំនិញ ឬសេវាកម្មដល់អតិថិជន បង្កើតប្រាក់ចំណូលវិនិយោគ (ដូចជាភាគលាភ ឬការប្រាក់) ឬបង្កើតប្រាក់ចំណូលផ្សេងទៀតពីសកម្មភាពធម្មតា។

នេះបញ្ជាក់ថាលទ្ធផលនៃអាជីវកម្ម គឺផ្តល់ទំនិញនិងសេវាកម្មដល់អតិថិជន។ វាផ្ទុយពីនិយមន័យមុនដែលផ្តោតលើអត្ថប្រយោជន៍សេដ្ឋកិច្ចដល់វិនិយោគិន និងអ្នកដទៃ។

វិសោធនកម្មនេះក៏បញ្ជាក់ដែរថា ដើម្បីចាត់ទុកថាអាជីវកម្ម ការទិញត្រូវតែរួមបញ្ចូល លទ្ធផល និងដំណើរការសំខាន់ៗ ដែលរួមបញ្ចូលគ្នាយ៉ាងសំខាន់ក្នុងការបង្កើតលទ្ធផល។ វិសោធនកម្ម រួមមានក្របខណ្ឌដើម្បីជួយនៅពេលវាយតម្លៃនៅពេលដែលមានការបញ្ចូល និងដំណើរការសំខាន់ៗ ដែលរួមមានសម្រាប់ក្រុមហ៊ុនដំណាក់កាលដំបូងដែលមិនទាន់បានបង្កើតលទ្ធផលនៅឡើយ។

លើសពីនេះទៀតវិសោធនកម្មបានណែនាំ "Concentration test" ដើម្បីសំរេចចិត្តអនុញ្ញាតឱ្យមានការវាយតម្លៃសាមញ្ញមួយចំនួនសំណុំសកម្មភាព និងទ្រព្យសកម្មដែលទទួលបានគឺជាអាជីវកម្មឬយ៉ាងណា។ ការធ្វើតេស្តនេះអាចត្រូវបានអនុវត្តដោយលើប្រតិបត្តិការដោយមូលដ្ឋានប្រតិបត្តិការ។ ប្រតិបត្តិការមួយនឹងចាត់ទុកថាជាការទិញទ្រព្យសកម្មមួយ (ពោលគឺមិនមែនអាជីវកម្មមួយ) ប្រសិនបើតម្លៃទ្រព្យសកម្មសរុបដែលបានទទួលទាំងអស់ត្រូវបានប្រមូលផ្តុំក្នុងទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណ ឬក្រុមដែលមានទ្រព្យសកម្មដែលអាចកំណត់អត្តសញ្ញាណបាន។



៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ និង ស.គ.អ.ក ៨ និយមន័យនៃភាពជាសារវន្ត

វិសោធនកម្មត្រូវបានបញ្ជាក់នៅក្នុងនិយមន័យនៃភាពជាសារវន្ត នៅក្នុងបរិបទដែល ស.រ.ហ.អ.ក បានអនុវត្ត។ គំនិតដែលភាពជាសារវន្ត និងមិនមែនជាសារវន្ត គឺមានសារៈសំខាន់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាម ស.រ.ហ.អ.ក ការផ្លាស់ប្តូរនិយមន័យអាចជះឥទ្ធិពលជាមូលដ្ឋានទៅ អ្នករៀបចំក្នុងការវិនិច្ឆ័យក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

និយមន័យថ្មីនៃភាពជាសារវន្ត គឺជាព័ត៌មានដែលមានភាពជាសារវន្ត ប្រសិនបើមានការលុបចោល មានកំហុសឆ្គង ឬលាក់បាំង ដែលអាចរំពឹងទុកថានឹងមានឥទ្ធិពលលើការសម្រេចចិត្ត ដែលអ្នកប្រើប្រាស់ចម្បងនៃគោលបំណងទូទៅរបស់របាយការណ៍ហិរញ្ញវត្ថុ ផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនោះ ដែលផ្តល់ព័ត៌មានហិរញ្ញវត្ថុអំពីរបាយការណ៍ជាក់លាក់របស់អង្គភាព។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ ស.គ.អ.ក ៣៩ និង ស.រ.ហ.អ.ក ៧ កំណែទម្រង់អត្រាការប្រាក់

វិសោធនកម្មនេះនឹងប៉ះពាល់ដល់ស្ថាប័នណាដែលអនុវត្តនូវគណនីការពារហានិភ័យនៃស.រ.ហ.អ.ក ៩ ឬស.គ.អ.ក ៣៩ ទៅលើទំនាក់ទំនងនៃការពារហានិភ័យដែលប៉ះពាល់ដោយផ្ទាល់ ដោយសារកំណែទម្រង់អត្រាការប្រាក់។

យោងទៅតាមវិសោធនកម្មនេះ ស្ថាប័នអាចអនុវត្តតម្រូវការនៃគណនីការពារហានិភ័យដោយសន្មតថាកំណែទម្រង់អត្រាការប្រាក់មិនធ្វើឲ្យមានការប្រែប្រួលខ្លាំងបណ្តាលមកពីកំណែទម្រង់នេះ។

ការផ្លាស់ប្តូរនេះនឹងអនុវត្ត ទៅលើទំនាក់ទំនងនៃការពារហានិភ័យទាំងឡាយណា ដែលមានផលប៉ះពាល់ដោយផ្ទាល់ពីកំណែទម្រង់អត្រាការប្រាក់នេះ។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១៦ កូរីដ-១៩ ទាក់ទងនឹងការជួលសម្បទាន

ស.រ.ហ.អ.ក ៩ ១៦ ត្រូវបានធ្វើវិសោធនកម្មដូចជា៖

- (ក) ផ្តល់ជូនភតិកៈនូវការលើកលែងពីតម្រូវការដើម្បីកំណត់ថាតើកូរីដ-១៩ ទាក់ទងនឹងការជួលសម្បទាន គឺជាការកែប្រែភតិសន្យាឬទេ និង
- (ខ) ត្រូវការឱ្យភតិកៈដែលអនុវត្តនូវការលើកលែងចំពោះគណនេយ្យសម្រាប់កូរីដ-១៩ ទាក់ទងនឹងការជួលសម្បទានឱ្យដូចជាមិនបានជួលការកែប្រែភតិសន្យា។

ការអនុវត្តជាក់ស្តែង អនុវត្តតែចំពោះការជួលសម្បទានដែលជាផលប៉ះពាល់ផ្ទាល់នៃការរាតត្បាតនៃជម្ងឺឆ្លង កូរីដ-១៩ និងលុះត្រាតែមានលក្ខខណ្ឌដូចខាងក្រោមត្រូវបានបំពេញ៖

- (ក) ការផ្លាស់ប្តូរនៃការទូទាត់ថ្លៃជួល អាចធ្វើឱ្យមានការកែប្រែនូវតម្លៃតបស្នងសម្រាប់ភតិសន្យាដែលមានចំនួនច្រើនដូចគ្នា ឬតិចជាង ដែលធ្វើឱ្យតម្លៃតបស្នងសម្រាប់ភតិសន្យាមានការផ្លាស់ប្តូរមុនពេលភ្លាមៗ
- (ខ) ការកាត់បន្ថយណាមួយនៃការទូទាត់ភតិសន្យា អាចជះឥទ្ធិពលតែការទូទាត់ដែលមានកាលកំណត់សងដូចដើម ឬមុនថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ និង
- (គ) មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ចំពោះលក្ខខណ្ឌផ្សេងទៀតនៃភតិសន្យាទេ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

ខាងក្រោមនេះគឺជាស្តង់ដារគណនេយ្យ និងវិសោធនកម្ម ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ ពុំទាន់បានអនុវត្ត៖

	ថ្ងៃចូលជាធរមាន
ស ក.អ.ហ.រ.១៧ <i>កិច្ចសន្យាធានារ៉ាប់រង</i>	១ មករា ២០២១
វិសោធនកម្មលើ ស.គ.អ.ក ១ <i>ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង</i>	១ មករា ២០២២
ការកែលម្អប្រព័ន្ធលើស្តង់ដារ ស.រ.ហ.អ.ក ២០១៨ - ២០២០	១ មករា ២០២២
វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ <i>ឯកសារយោងទៅនឹងក្របខណ្ឌគណនេយ្យ</i>	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ១៦ <i>ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ - ចំណូលពីការលក់មុននឹងមានបំណងក្នុងការប្រើប្រាស់</i>	១ មករា ២០២២
វិសោធនកម្មលើ ស.គ.អ.ក ៣៧ <i>កិច្ចសន្យាសុគតស្នាញ - ចំណាយនៃការបំពេញកិច្ចសន្យា</i>	១ មករា ២០២២
វិសោធនកម្មលើ ស ក.អ.ហ.រ.១០ និង ស ក.អ.គ.២៨ <i>ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬ ក្រុមហ៊ុនរួមទុន</i>	ពន្យា

រ.ទ.ស.ភ កំពុងវិភាគលើផលប៉ះពាល់ក្នុងការអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្មទាំងនេះ ដោយហេតុថាក្រុមប្រឹក្សាភិបាលពុំទាន់មានជំហរ ដើម្បីសន្និដ្ឋានលើផលប៉ះពាល់ដែលមានសក្តានុពលលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ នៅឡើយទេ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តស្តង់ដារគណនេយ្យ និងវិសោធនកម្ម មានដូចខាងក្រោម៖
ស.រ.ហ.អ.ក ១៧ កិច្ចសន្យាធានារ៉ាប់រង

ស.រ.ហ.អ.ក ១៧ ត្រូវបានជំនួសឱ្យ ស.រ.ហ.អ.ក ៤ និងតម្រូវឱ្យវាស់វែងតាមតម្លៃបច្ចុប្បន្ន ដែលការប៉ាន់ស្មានត្រូវបានវាស់វែងឡើងវិញនៃពេលវេលាបាយការណ៍នីមួយៗ។

- កិច្ចសន្យាត្រូវបានវាស់វែងដោយប្រើ៖
- អប្បហាននៃប្រូបាប៊ីលីតេលំហូរសាច់ប្រាក់
 - និយ័តកម្មហានិភ័យជាក់លាក់ និង
 - ចំណេញនៃសេវាកិច្ចសន្យា ("CSM") ដែលតំណាងឱ្យកិច្ចសន្យានៃប្រាក់ចំណេញដែលមិនទាន់បានទទួលស្គាល់ ដែលត្រូវបានគេទទួលស្គាល់ថាជាប្រាក់ចំណូលក្នុងកំឡុងពេលនៃការធានារ៉ាប់រង។

ស្តង់ដារអនុញ្ញាតឱ្យមានជម្រើសរវាងការទទួលស្គាល់ ការផ្លាស់ប្តូរតាមអត្រាអប្បហាននៅក្នុងរបាយការណ៍ចំណូល ឬទទួលស្គាល់ដោយផ្ទាល់នៅក្នុងប្រាក់ចំណូលផ្សេងៗទៀត។ ជម្រើសនេះ គឺទំនងជាឆ្លុះបញ្ចាំងពីរបៀបដែលក្រុមហ៊ុនធានារ៉ាប់រងបកស្រាយពី ទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួនក្រោម ស.រ.ហ.អ.ក ៩។

ជម្រើសម្យ៉ាងទៀត គឺវិធីសាស្ត្របែងចែកបុព្វលាភ ត្រូវបានអនុញ្ញាតសម្រាប់បំណុលសម្រាប់ការធានារ៉ាប់រងដែលនៅសល់សម្រាប់កិច្ចសន្យារយៈពេលខ្លីដែលត្រូវបានបង្ហាញលើការធានារ៉ាប់រងមិនមានជីវិត។

ការផ្លាស់ប្តូរនៃការវាស់ស្ទង់ទូទៅដែលគេហៅថា សម្រាប់កិច្ចសន្យាមួយចំនួន "វិធីសាស្ត្រតម្លៃអថេរ" ដែលបានបង្ហាញលើការធានារ៉ាប់រងមានជីវិត ដែលអ្នកធ្វើគោលនយោបាយ ចែករំលែកជាការទទួលបានមកវិញនូវតម្លៃមូលដ្ឋាន។ នៅពេលអនុវត្តវិធីកំណត់តម្លៃនៃកិច្ចសន្យាសេវា។ ជាលទ្ធផលក្រុមហ៊ុនធានារ៉ាប់រងដែលប្រើប្រាស់វិធីសាស្ត្រនេះទំនងជាមិនសូវប្រែប្រួលខ្លាំងជាងវិធីសាស្ត្រទូទៅទេ។

ច្បាប់ថ្មីនេះ នឹងប៉ះពាល់ដល់របាយការណ៍ហិរញ្ញវត្ថុ និងសូចនាករលទ្ធផលសំខាន់ៗរបស់ក្រុមហ៊ុនទាំងអស់ដែលបានចេញកិច្ចសន្យាធានារ៉ាប់រង ឬកិច្ចសន្យាវិនិយោគដែលមានលក្ខណៈពិសេសនៃការចូលរួម។



៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

វិសោធនកម្មលើ ស.គ.អ.ក ១ ចំណាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែង

ស.គ.អ.ក. ១ ការដាក់បង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានកែប្រែទៅ៖

- បញ្ជាក់ថាការចាត់ថ្នាក់នៃបំណុលរយៈពេលខ្លី ឬបំណុលរយៈពេលវែងមិនមែនផ្អែកលើសិទ្ធិដែលមាននៅ ចុងការិយបរិច្ឆេទនៃរបាយការណ៍
- បញ្ជាក់ថាការចាត់ថ្នាក់មិនត្រូវបានប៉ះពាល់ដោយភាពជឿជាក់ថា អង្គភាពមួយនឹងអនុវត្តសិទ្ធិរបស់ខ្លួន ក្នុងការពន្យារពេលនៃការទទួលខុសត្រូវ
- ពន្យល់ថាមានសិទ្ធិប្រសិនបើកិច្ចសន្យាត្រូវបានអនុវត្តនៅចុងការិយបរិច្ឆេទនៃរបាយការណ៍
- ណែនាំឱ្យបានស្គាល់និយមន័យនៃ “ការទូទាត់” ដើម្បីធ្វើឱ្យច្បាស់ថាការទូទាត់សំដៅទៅលើការផ្ទេរទៅ សមភាគីនៃសាច់ប្រាក់ ឧបករណ៍មូលធន ទ្រព្យសម្បត្តិ ឬសេវាកម្មផ្សេងៗ។

ការកែលម្អប្រព័ន្ធលើស្តង់ដារ ស.រ.ហ.អ.ក ២០១៨ - ២០២០

ការកែលម្អប្រព័ន្ធលើស្តង់ដារកែតម្រូវដូចខាងក្រោម៖

- ស.រ.ហ.អ.ក ១ ការអនុម័តប្រើលើកដំបូងតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ ដើម្បី អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្តកិច្ចសន្យា យ១៦ (ក) នៃស.រ.ហ.អ.ក ១ ដើម្បីវាស់វែងភាព ខុសគ្នាពីការបកប្រែបុគ្គល ដោយប្រើចំនួនទឹកប្រាក់ដែលបានរាយការណ៍ដោយក្រុមហ៊ុនមេ ផ្អែកលើ កាលបរិច្ឆេទនៃការផ្លាស់ប្តូរទៅជា ស.រ.ហ.អ.ក របស់ក្រុមហ៊ុនមេ។
- ស.រ.ហ.អ.ក ៩ ឧបករណ៍ហិរញ្ញវត្ថុ បញ្ជាក់ពីថ្លៃល្អដែលបានរាប់បញ្ចូលក្នុង “១០ ភាគរយ” នៃការធ្វើ តេស្តក្នុងកិច្ចសន្យា ខ.៣.៣.៦ នៃ ស.រ.ហ.អ.ក ៩ ដើម្បីវាយតម្លៃថាតើគួរតែមិនទទួលស្គាល់បំណុល ហិរញ្ញវត្ថុ បកស្រាយថាមានតែថ្លៃល្អដែលបានបង់ ឬទទួលស្គាល់រវាងអង្គភាព (អ្នកខ្ចី) និងអ្នកខ្ចី រួមបញ្ចូលទាំងល្អដែលបានបង់ឬទទួលក្នុងនាមបានដោយអង្គភាព ឬអ្នកខ្ចីត្រូវបានរាប់បញ្ចូល។
- ស.រ.ហ.អ.ក ១៦ ភតិសន្យា ធ្វើវិសោធនកម្មឧទាហរណ៍ទី ១៣ ដើម្បីលុបឧទាហរណ៍នៃការការសងត្រឡប់ នៃការកែលំអអគារដោយភតិបតី ដើម្បីដោះស្រាយការភ័ន្តច្រឡំដែលអាចកើតមានទាក់ទងទៅនឹង ប្រព្រឹត្តិកម្មនៃប្រាក់លើកទឹកចិត្តភតិសន្យា ដែលអាចកើតឡើងដោយសារតែការប្រាក់លើកទឹកចិត្តភតិសន្យា ត្រូវបានបង្ហាញនៅក្នុងឧទាហរណ៍នោះ និង
- ស.គ.អ.ក ៤១ ភសិកម្ម ដើម្បីដកចេញនូវតម្រូវការក្នុងការមិនរាប់បញ្ចូលលំហូរសាច់ប្រាក់ពន្ធ នៅពេល វាយតម្លៃសមរម្យនៃទ្រព្យសម្បត្តិសាស្ត្រដោយប្រើបច្ចេកទេសនៃការគណនាតម្លៃបច្ចុប្បន្ន។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៣ ឯកសារយោងទៅនឹងក្របខណ្ឌគណនេយ្យ

ការធ្វើវិសោធនកម្មត្រូវបានធ្វើឡើងចំពោះស្តង់ដារគណនេយ្យផ្សេងៗដើម្បីឆ្លុះបញ្ចាំងពីបញ្ហានៃ ក្របខណ្ឌ គណនេយ្យសម្រាប់របាយការណ៍ហិរញ្ញវត្ថុ និងត្រូវបានអនុវត្តចំពោះអង្គភាពដែលរកប្រាក់ចំណេញដែលមានភាព ទទួលខុសត្រូវចំពោះសង្គម និងត្រូវបានតម្រូវដោយច្បាប់ដើម្បីអនុលោមតាម ស.រ.ហ.អ.ក និងអង្គភាពសម្រាប់ ផលចំណេញផ្សេងទៀតដែលជ្រើសរើសអនុវត្ត ក្របខណ្ឌគណនេយ្យសម្រាប់រយៈពេលរបាយការណ៍ប្រចាំឆ្នាំចាប់ ផ្តើមនៅ ឬក្រោយថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ។

៣. **មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)**

វិសោធនកម្មលើ ស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ - ចំណូលពីការលក់មុននឹងមានបំណងក្នុងការប្រើប្រាស់

ការធ្វើវិសោធនកម្មលើស.គ.អ.ក ១៦ ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ហាមឃាត់ការដកថ្លៃដើមនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ ដែលចំណូលពីការលក់របស់របរដែលបានផលិតខណៈពេលដែលនាំយកទ្រព្យសម្បត្តិនោះទៅទីតាំង និងលក្ខខណ្ឌចាំបាច់ដើម្បីឱ្យមានប្រតិបត្តិការតាមការគ្រោងទុកដោយអ្នកគ្រប់គ្រង។ ផ្ទុយទៅវិញចំណូលពីការលក់របស់របរទាំងនោះ និងថ្លៃដើមនៃការផលិតរបស់របរទាំងនោះត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬ ខាត។

វិសោធនកម្មលើ ស.គ.អ.ក. ៣៧ កិច្ចសន្យាសុគតស្នាញ - ចំណាយនៃការបំពេញកិច្ចសន្យា

ការធ្វើវិសោធនកម្មលើ ស.គ.អ.ក. ៣៧ សំវិធានធន បំណុលយថាហេតុ និងទ្រព្យសកម្មយថាហេតុដើម្បីបញ្ជាក់ថា “ចំណាយបំពេញ” កិច្ចសន្យាមួយមាន “ថ្លៃដើមដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យា”។ ថ្លៃដើមដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យា អាចជាថ្លៃដើមបន្ថែមនៃការបំពេញកិច្ចសន្យានោះ (ឧទាហរណ៍ កម្លាំងពលកម្ម និងសម្ភារៈ) ឬការបែងចែកថ្លៃដើមផ្សេងៗដែលទាក់ទងដោយផ្ទាល់ទៅនឹងកិច្ចសន្យាដែលបានបំពេញ (ឧទាហរណ៍ ការបែងចែកថ្លៃរំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងឧបករណ៍ប្រើប្រាស់ក្នុងការបំពេញកិច្ចសន្យា) ។

វិសោធនកម្មលើ ស.គ.អ.ហ.រ. ១០ និង ស.គ.អ.ត. ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់នៅពេលដែលអង្គការលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្មចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិដែលមិន ឬរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិនដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។



៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	១.៨២៧.៥៧៩.៤៩៨	១.៦២១.៧២០.៣៤០
ការទិញបន្ថែម	៦២.៨៨៩.១១៩	២០៧.៦៦៥.៦៣៤
ការផ្ទេរទៅទ្រព្យអរូបី	(១.៥៥១.១៥៣)	(១.០៧៧.៨១៦)
ការជំរះចេញពីបញ្ជី	(១.៣៨៩.៥៦៧)	(៧២៨.៦៦០)
	<u>១.៨៨៧.៥២៧.៨៩៧</u>	<u>១.៨២៧.៥៧៩.៤៩៨</u>
រំលស់បង្គរ		
សមតុល្យដើមគ្រា/ឆ្នាំ	(៤៥៣.៥៤៧.៩៤៤)	(៤០៦.០៤០.៥១៦)
រំលស់ក្នុងគ្រា/ឆ្នាំ	(២៤.១៥៤.៩១៨)	(៤៧.៥០៧.៤២៨)
	<u>(៤៧៧.៧០២.៨៦២)</u>	<u>(៤៥៣.៥៤៧.៩៤៤)</u>
តម្លៃពិតគណនេយ្យ		
សមតុល្យចុងគ្រា/ឆ្នាំ	<u>១.៤០៩.៨២៥.០៣៥</u>	<u>១.៣៧៤.០៣១.៥៥៤</u>

ក្នុងអំឡុងពេលហិរញ្ញវត្ថុ រ.ទ.ស.ភ បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២០ គិតជាពាន់រៀល	៣០ មិថុនា ២០១៩ គិតជាពាន់រៀល
ការទិញបន្ថែម	៦២.៨៨៩.១១៩	៤៨.៨៣៤.២០៣
កំណើនគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	(១៧.១៤៤.៨៩៦)	(៤.២៤៤.៣៤៧)
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(១.៦៤៥.៣១៧)	(១.៣១៧.៣១១)
	<u>៤៤.០៩៨.៩០៦</u>	<u>៤៣.២៧២.៥៤៥</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល៤ខែ ទៅ ១២ខែ ហើយទទួលបានការប្រាក់ពី ៣,៥០% ទៅ ៤,០០% (២០១៩៖ ៤,០០%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ២៣,៦ពាន់លានរៀល (២០១៩៖ ១៧,៩ពាន់លានរៀល)។

៦. ទុនបម្រុង

	ដើមទុន បម្រុង គិតជាពាន់រៀល	ទុនបម្រុង តាមច្បាប់ គិតជាពាន់រៀល	ទុនបម្រុង ទូទៅ គិតជាពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ គិតជាពាន់រៀល	សរុប គិតជាពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២០	១.៦៤៨.៤៣៥	២៦.០៣៥.៧៨៩	២៦.០៣៥.៧៨៩	២៨៥.៤៦៥.៤៣១	៣៣៩.១៨៥.៤៤៤
ផ្ទេរពីចំណេញរក្សា ទុក	-	១.៦៦៤.៥៩៦	១.៦៦៤.៥៩៦	៩.៩៥៨.៨៩៧	១៣.៩៥២.០៨៩
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ (មិនបានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>២៧.៧០០.៣៨៥</u>	<u>២៧.៧០០.៣៨៥</u>	<u>២៩៥.៤២៤.៣២៨</u>	<u>៣៨២.៤៧៣.៥៣៣</u>
នាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩	១.៦៤៨.៤៣៥	២២.៣៥៥.៤៣៣	២២.៣៥៥.៤៣៣	២៣៨.១៤៤.៣៣៥	២៨៤.៥០៣.៦៣៦
ផ្ទេរពីចំណេញរក្សា ទុក	-	៣.៦៨០.៣៥៦	៣.៦៨០.៣៥៦	៤៧.៣២១.០៩៦	៥៤.៦៨១.៨០៨
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>២៦.០៣៥.៧៨៩</u>	<u>២៦.០៣៥.៧៨៩</u>	<u>២៨៥.៤៦៥.៤៣១</u>	<u>៣៣៩.១៨៥.៤៤៤</u>

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុង
ទុនបម្រុងចំនួន ១៣.២ លានរៀល។

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ភ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់
ចំណេញរបស់ រ.ទ.ស.ភ បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់
ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។



៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១០៧៥ ០៣ S	-	៤.៥៨២.៦០៤
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - (“JICA”)	៤៩.៣២៥.៩៦៩	៤៩.៤២៥.០៧៩
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	៣៧.០៦០.៧១៧	៣៨.២៤២.៥០០
AFD - ឥណទានលេខ ១១២១ ០១ F	៧៣.៩៤៣.៩៩០	៨២.៥១២.៤៩៩
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៩.៣៣០.៣៨៤	១២៩.១៨៥.៤៦២
AFD - ឥណទានលេខ ១១៧៦ ០១ S	៥១.០៥៩.៤០៧	-
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៦៣.៦៩២.២១៦	-
	៤១៤.៤១២.៦៨៣	៣០៣.៩៤៨.១៤៤

ប្រាក់កម្ចីរយៈពេលខ្លី		
AFD - ឥណទានលេខ ១០៧៥ ០៣ S	៩.២៤៦.៩០៣	៩.១៧៥.៦២៦
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - JICA	១.៨៥៤.៩៤៣	១.៨២៧.៦៤៦
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ - ADB	២.៤៧៥.៤០២	២.៤៨៥.០៣៨
AFD - ឥណទានលេខ ១១២១ ០១ F	១៨.៥៥៤.៦៧៨	១៨.៤១១.០៤៧
AFD - ឥណទានលេខ ១១៧៤ ០១ P	-	១.២៣៧.៣៤១
AFD - ឥណទានលេខ ១១៧៦ ០១ S	៥៧.៤៤២	-
EIB	២៣.២២៨	-
	៣២.២១២.៥៩៦	៣៣.១៣៦.៦៩៨
	៤៤៦.៦២៥.២៧៩	៣៣៧.០៨៤.៨៤២

កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ប្រាក់កម្ចីរយៈពេលខ្លី		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	៣២.២១២.៥៩៦	៣៣.១៣៦.៦៩៨
ប្រាក់កម្ចីរយៈពេលវែង		
- ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	២២.៥៦៣.៩៣៤	២៦.៩៧០.៦៥៥
- ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	៦០.៩៩៦.៤៩២	៦៧.១៦៤.១៥៥
- ផុតកំណត់លើសរយៈពេល ៥ឆ្នាំ	៣៣០.៨៥២.២៥៧	២០៩.៨១៣.៣៣៤
	៤១៤.៤១២.៦៨៣	៣០៣.៩៤៨.១៤៤
	៤៤៦.៦២៥.២៧៩	៣៣៧.០៨៤.៨៤២

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីរដ្ឋាភិបាល គិតជាពាន់រៀល	ជំនួយពី JICA គិតជាពាន់រៀល	ជំនួយផ្សេងៗ គិតជាពាន់រៀល	សរុបរួម គិតជាពាន់រៀល
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២០ រំលស់	៤.៣៧៣.១៤៨ (៦៦.២៥៣)	១៥.៨៧៨.៣៨២ (១.០៥៤.៣៤០)	៧០៨.៣០៨ (១២.១៩៧)	២០.៩៥៩.៨៣៨ (១.១៣២.៧៩០)
សមតុល្យនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ (មិនបានធ្វើសវនកម្ម)	៤.៣០៦.៨៩៥	១៤.៨២៤.០៤២	៦៩៦.១១១	១៩.៨២៧.០៤៨
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ រំលស់	៤.៤១១.២៦៥ (៣៨.១១៧)	១៧.៩៨៧.០៦១ (២.១០៨.៦៧៩)	៧៣២.៧០៣ (២៤.៣៩៥)	២៣.១៣១.០២៩ (២.១៧១.១៩១)
សមតុល្យនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (បានធ្វើសវនកម្ម)	៤.៣៧៣.១៤៨	១៥.៨៧៨.៣៨២	៧០៨.៣០៨	២០.៩៥៩.៨៣៨

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់របស់អតិថិជន	៦៣.១៦៥.៣៨៣	៦០.៨១៤.២៦២
ប្រាក់ធានាប្រតិបត្តិការ	-	៤.៥៨៤.៦១៧
	៦៣.១៦៥.៣៨៣	៦៥.៣៩៨.៨៧៩
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	៤០.៥៦៧.២៦៤	១៣.៤០១.៧៦៦
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	៦.៣៣៣.៥៦៧	៨.២៦១.៦៨០
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	២៨.៨០៧.៤៦១	២៥.២៩៤.៧៤៧
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	១.២៩៥.១០៧	១.២៩៥.១០៧
ប្រាក់ធានាប្រតិបត្តិការ	៦៧.៣៦៤	៦៧.៣៤៥
ភាគលាភដែលត្រូវបង់	៣៦.០៩០.៣៨៤	២២.៩៧១.៣៤៣
ទឹកប្រាក់ជំពាក់អ្នកជាប់កិច្ចសន្យា	-	១១៣.០៦៦.៨៨៥
ពន្ធត្រូវបង់ផ្សេងៗ	១.០៧៦.៨២៩	១៦២.៤៦៨
ប្រាក់បង្គរអតីតភាពការងារ	៦.៦៨៣.៧៣៥	៧.៤៥៧.៤៦៥
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	១២.១៧១.២២៩	៤.៦៨២.៥២៧
	៩២.៥២៥.៦៧៤	១៨៣.២៥៩.៥៦៧
	១៣៣.០៩២.៩៣៨	១៩៦.៦៦១.៣៣៣
	១៩៦.២៥៨.៣២១	២៦២.០៦០.២១២



១០. កិច្ចសន្យាទ្រព្យសកម្ម និងបំណុល

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	២.៩៧០.៩៨០	២.៩១៦.៧១៦
ចំណូលបង្កពីការលក់ទឹកស្អាត	២៩.៨៤៨.៨២៩	១០.៤០៤.៣៦៧
	<u>៣២.៨១៩.៨០៩</u>	<u>១៣.៣២១.០៨៣</u>
កិច្ចសន្យាបំណុល		
ចំណូលមិនទាន់សម្រេច	(៥.២៧៨)	(៥.២៧៨)
ចំណូលពន្យា	(២.៤៤៩.៩០៦)	(២.៨៧០.៩៨២)
	<u>(២.៤៥៥.១៨៤)</u>	<u>(២.៨៧៦.២៦០)</u>
	<u>៣០.៣៦៤.៦២៥</u>	<u>១០.៤៤៤.៨២៣</u>

១១. ភាគលាភត្រូវបង់

នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាភិបាលបានស្នើ និងអនុម័តភាគលាភសម្រាប់ ដំណាច់ឆ្នាំ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានតម្លៃ២៣០រៀលក្នុងមួយភាគហ៊ុន និងមានភាគលាភសរុប ចំនួន ២០ពាន់លានរៀល។

១២. ចំណូលការប្រាក់ - សុទ្ធ

	មិនបានធ្វើសវនកម្ម			
	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី		សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២០ គិតជាពាន់រៀល	៣០ មិថុនា ២០១៩ គិតជាពាន់រៀល	៣០ មិថុនា ២០២០ គិតជាពាន់រៀល	៣០ មិថុនា ២០១៩ គិតជាពាន់រៀល
ចំណូលហិរញ្ញវត្ថុ:				
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	២៧៩.៣៦៣	៨៣.១៤០	៥១១.៤៧១	៣០៧.៦៣៤
- ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	១៣២.៩៣៣	-	២.៤១២.២៧៣	២.៦២៨.០៥៣
- ចំណូលការប្រាក់ពីឥណទានផ្តល់ឱ្យរដ្ឋាករទឹក ខេត្តពោធិ៍សាត់	-	៦៣០	-	១.៧២១
	<u>៤១២.២៩៦</u>	<u>៨៣.៧៧០</u>	<u>៥១៣.៧៤៤</u>	<u>៣.១៣៧.៤០៨</u>
ចំណាយការប្រាក់:				
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(១.២០៧.៤០១)	(២.៥១៤.៤៣៥)	(២.៣២០.៣០១)	(៥.០៣៦.៦៩០)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	(៤.៣៦៧.៣៣០)	(៥.៣៧៣.៤៣១)	(៤.៨៣៤.៥៣៥)	(៥.៣៧៣.៤៣១)
- ចំណាយការប្រាក់ដែលបានធ្វើមូលធនកម្មលើ ទ្រព្យសកម្មដែលមានគ្រប់គ្រាន់	៨៨០.៥១៧	៦៧១.៦៦២	១.៦៤៥.៣១៧	១.៣១៧.៣១១
	<u>៤.៦៩៤.២១៤</u>	<u>(៧.២១៦.២០៤)</u>	<u>(៥.៥០៩.៥១៩)</u>	<u>(៩.០៩២.៨១០)</u>
ចំណាយការប្រាក់សុទ្ធ	<u>(៤.២៧១.៩១៨)</u>	<u>(៦.៣៣២.៤៣៤)</u>	<u>(៤.៩៩៥.៧៧៥)</u>	<u>(៥.៩៥៥.៤០២)</u>

១២. ចំណូលការប្រាក់ - សុទ្ធ (ត)

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗ ដែលធ្វើនៅក្នុងធនាគារ ក្នុងស្រុកក្នុងឆ្នាំ។
- (ខ) ចំណាយការប្រាក់ គឺជាការប្រាក់លើប្រាក់កម្ចីពី AFD និងប្រាក់កម្ចីបន្តពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB JICA និង EIB ។

១៣. ចំណាយពន្ធលើប្រាក់ចំណេញ

នៅក្រោមច្បាប់សារពើពន្ធ រ.ទ.ស.ភ មានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណេញ ២០% (២០១៩៖ ២០%) នៃចំណេញត្រូវបង់ពន្ធឬពន្ធអប្បបរមា ១% (២០១៩៖ ១%) នៃផលរបបសរុបហើយជ្រើសរើសយកមួយណាដែល ខ្ពស់ជាងគេ។ វាតំណាងអោយទឹកប្រាក់អប្បបរមា ដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធជា។ ក្រុមហ៊ុនមានបំណុលពន្ធ លើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះក្រុមហ៊ុនមិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែល ត្រូវបង់លុះត្រាតែក្រុមហ៊ុនស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។ ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធនេះទោះបីជា ក្រុមហ៊ុនស្ថិតក្នុងស្ថានភាពខាតបង់ដោយ។

១៤. ចំណេញក្នុងមួយភាគហ៊ុន

(ក) **ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន** (Basic earnings per share)

ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ម្ចាស់ ភាគហ៊ុនរបស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យម (Weighted average) ដែលបានបោះផ្សាយក្នុង ការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម		មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៣ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
ប្រាក់ចំណេញរបស់ភាគហ៊ុនិក (គិតជាពាន់រៀល)	១៥.៨២១.២៤៩	៩.២២៨.៤០៥	៤២.៤២៥.១៩៣	១៧.៦៥៦.៤៦៧
ចំនួនភាគហ៊ុនមធ្យម	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២	៨៦.៩៧៣.១៦២
ចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន (គិតជាពាន់រៀល)	១៨១,៩១	១០៦,១១	៤៨៧,៨០	២០៣,០១

(ខ) **ចំណេញក្នុងមួយភាគហ៊ុនថយចុះ** (Diluted earnings per share)

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតា ដែលមានដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជា ភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយ ភាគហ៊ុនជាមូលដ្ឋាន។



១៥. ប្រតិបត្តិការសាគីពារកំពុង

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនិងសម្ព័ន្ធព្យាបាលកិច្ចការវិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	គិតជាពាន់រៀល	គិតជាពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៣.៤០៥.៨៥៧	៤.៩១៨.៣៤៦
រដ្ឋាករទឹកខេត្តពោធិ៍សាត់		
ការប្រាក់ដែលទទួលបានលើឥណទាន	-	១.៧២១
	-	១.៧២១

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់ដំណាច់កំឡុងបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម	
	សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី	
	៣០ មិថុនា ២០២០	៣០ មិថុនា ២០១៩
	គិតជាពាន់រៀល	គិតជាពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	១.១៧៥.២១៨	១.០៧៣.៣៩៣

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អដែលអាចកើតឡើង ដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីពាណិជ្ជកម្មទទួលពីអតិថិជនតែម្នាក់។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេល ១ខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានអោយទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលលំបាកក្នុងការបំពេញនូវ កាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាព មានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិត សាច់ប្រាក់ និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃ ឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់លើបំណុលទីផ្សារហើយ សំខាន់ជាងនេះទៀត គឺរក្សាអោយបានការលាយឡំគ្នារបស់អត្រាថេរ និងអត្រាអថេររបស់កម្ចីដោយ ប្រុងប្រយ័ត្ន។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ ដេរីវេទីវ ឧបករណ៍ហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៧. ចំណាយជាប់កិច្ចសន្យា

នៅចុងត្រីមាសនៃការិយបរិច្ឆេទហិរញ្ញវត្ថុនេះ រ.ទ.ស.ភបានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើ ទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣០ មិថុនា ២០២០ គិតជាពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០១៩ គិតជាពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៤៨៧.០៥២.៣៨២	៧១៥.៦៥០.១៨១
សេវាផ្តល់ការប្រឹក្សាយោបល់	១៣.៨០៤.៥០០	៦៩៩.០១៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៦១	១.០៥៦
	៥០០.៨៥៧.៩៤៣	៧១៦.៣៥០.២៥១



១៨. ព្រឹត្តិការណ៍សំខាន់ៗក្នុងរយៈពេលនៃរបាយការណ៍

អង្គការសុខភាពពិភពលោកបានប្រកាសថាជម្ងឺឆ្លងវីរុសណូវែលកូរ៉ូណា (“កូវីដ-១៩”) ជាជម្ងឺរាតត្បាតនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។

ផ្អែកលើការវាយតម្លៃ និងព័ត៌មានដែលមាននៅក្នុងការិយបរិច្ឆេទនៃការអនុញ្ញាតរបាយការណ៍ហិរញ្ញវត្ថុ។ រ.ទ.ស.ភ មានលំហូរសាច់ប្រាក់គ្រប់គ្រាន់ និងឥណទានមិនទាន់ដកសម្រាប់បំពេញតម្រូវការសន្ទនីយភាពរបស់ខ្លួននៅក្នុងរយៈពេល ១២ ខែបន្ទាប់ពីចុងការិយបរិច្ឆេទនៃរបាយការណ៍។ រ.ទ.ស.ភ មិនបានរំពឹងថានឹងមានការរំខានដល់ការផ្គត់ផ្គង់ និងបន្តតាមដានថវិកា និងតម្រូវការប្រតិបត្តិការរបស់ខ្លួន។

ផ្នែកទី ៤.- ការពិភាក្សា និងការវិភាគរបស់គណៈគ្រប់គ្រង

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ

១- ការវិភាគចំណូល

រ.ទ.ស.ភ. មានចំណូលពេញលេញៗគឺចំណូលបានមកពីការលក់ទឹក សេវាសាងសង់ និងចំណូលផ្សេងៗ។

- ចំណូលបានមកពីការលក់ទឹករួមមាន៖ ចំណូលពីការប្រើប្រាស់ប្រភេទដីវិភាគអាជីវកម្មឧស្សាហកម្មអង្គការរដ្ឋប្រចាំខ្លួន និងអ្នកលក់ទឹកបន្ត។ ចំណូលទាំងនេះត្រូវបានរាយការណ៍តាមតម្លៃទទួលបានសុទ្ធតាមការកាត់កងជាមួយអប្បហារ-វិភាជន៍ និងឥណទានហើយត្រូវបានទទួលស្គាល់តាមបរិមាណទឹកដែលបានផ្គត់ផ្គង់ជូនអតិថិជនរបស់ខ្លួន។ ការធ្វើវិភាគនៃការប្រើប្រាស់ទឹកត្រូវបានធ្វើឡើងក្នុងរយៈពេលរៀងរាល់២ខែម្តង។

- ចំណូលបានពីសេវាសាងសង់៖ គឺជាចំណូលបានមកពីសេវាសាងសង់ ទាក់ទិនទៅនឹងការប្តូរ និងការពង្រីកប្រព័ន្ធចែកចាយទឹក ដែល រ.ទ.ស.ភ. បានសាងសង់ជូនក្រុមហ៊ុនសំណង់មួយ។

- ចំណូលផ្សេងៗរួមមាន៖ ចំណូលបានមកពីការថែទាំនាឡិកាលក់សម្ភារតបណ្តាញទឹកការងារពិន័យពីការប្រើប្រាស់ទឹកពុំមានការអនុញ្ញាតពី រ.ទ.ស.ភ. និងផ្សេងៗ។

- **ចំណូលថែទាំនាឡិកា៖** គឺជាចំណូលបានពីថ្លៃឈ្នួលថែទាំនាឡិកាដោយគិតថ្លៃ៥០រៀលក្នុងទំហំនាឡិកា១៥ម.ម. ផ្អែកតាមទំហំនាឡិកាជារៀងរាល់ខែ។ ចំណូលនេះត្រូវបានប្រើប្រាស់សម្រាប់ផ្លាស់ប្តូរនាឡិកាជូនអតិថិជននាពេលអនាគត។
- **ចំណូលពីការលក់សម្ភារតបណ្តាញទឹក៖** គឺជាចំណូលទទួលបានពីការលក់នាឡិកាស្ទង់ទឹកបំពង់ និងសម្ភារតភ្ជាប់។
- **ចំណូលពីការដាក់ពិន័យ៖** គឺជាចំណូលទទួលបានពីការដាក់ពិន័យលើការបង់ថ្លៃប្រើប្រាស់ទឹកយឺតយ៉ាវ និងពិន័យលើបទល្មើសតបណ្តាញទឹកដោយពុំមានការអនុញ្ញាតពី រ.ទ.ស.ភ.។
- **ចំណូលផ្សេងៗ៖** គឺជាចំណូលទទួលបានមកពីការរួមចំណែករបស់អតិថិជនប្រភេទពាណិជ្ជកម្ម និងឧស្សាហកម្មក្នុងការវិនិយោគសម្រាប់ការភ្ជាប់បណ្តាញពិសេសចូលទីតាំងផ្ទាល់របស់ពួកគេ។ ក្រៅពីនោះគឺជាចំណូលដែលទទួលបានពីកម្រៃសេវាលើការទាញថ្លៃថែទាំលូទឹកស្អុយ របស់សាលារាជធានីភ្នំពេញ។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

	ត្រីមាសទី២ ឆ្នាំ២០២០ (ពាន់រៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	៧៥.២៤៥.០៩០	៥៧.២៥៤.៣២៩	១៧.៩៩០.៧៦១	៣១,៤២%

រ.ទ.ស.ភ. មានចំណូលសរុប៧៥.២៤៥.០៩០.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង៥៧.២៥៤.៣២៩.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់កើនឡើងចំនួន ១៧.៩៩០.៧៦១.០០០រៀល ស្មើនឹង៣១,៤២%។

យើងឃើញថាកត្តាដែលធ្វើឲ្យកើនឡើងនេះមូលហេតុចម្បងគឺដោយសារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២០ រ.ទ.ស.ភ. បានចំណូលពីការលក់ទឹកស្អាតបានកើនឡើងចំនួន ១៤.៣២៥.៨៧២០០០រៀល ស្មើនឹង២៧,១៤% និងកម្រៃពីការសាងសង់មានការកើនឡើងប្រមាណ ៣៥១,៣១% ស្មើនឹងចំនួន ៤.២៦១.៣៨៤០០០រៀល ទោះបីជាចំណូលផ្សេងៗក៏បានថយចុះចំនួន៧៦០.២៤៤.០០០រៀល ស្មើនឹង២៣,៣៩% ក៏ដោយ។



ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

២- ការវិភាគចំណូលតាមផ្នែក

ការវិភាគចំណូលតាមផ្នែករបស់រ.ទ.ស.ភ. មានដូចខាងក្រោម៖

	ត្រីមាសទី២ ឆ្នាំ២០២០ (ពាន់រៀល)		ត្រីមាសទី២ ឆ្នាំ២០១៩ (ពាន់រៀល)	
	បរិមាណ	ទឹកប្រាក់ (ពាន់រៀល)	បរិមាណ	ទឹកប្រាក់ (ពាន់រៀល)
ចំណូលថ្លៃលក់ទឹក	៦៧.១១៧.៤៣១	៨៩,២០%	៥២.៧៩១.៥៥៩	៩២,២១%
ចំណូលពីសេវាសាងសង់	៥.៤៧៤.៣៨២	៧,២៨%	១.២១២.៩៩៨	២,១២%
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណ	១៦៣.៧៤៩	០,២២%	-	-
ចំណូលផ្សេងៗ	២.៤៨៩.៥២៨	៣,៣១%	៣.២៤៩.៧៧២	៥,៦៨%

មានតែប្រាក់ចំណូលតាមប្រភេទជាសារវន្តត្រូវបានលើកឡើងសម្រាប់ការវិភាគខាងក្រោម៖

➤ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ២០១៩

	ត្រីមាសទី២ ឆ្នាំ២០២០		ត្រីមាសទី២ ឆ្នាំ២០១៩		បម្រែបម្រួល		
	បរិមាណ (ម ^៣)	ទឹកប្រាក់ (ពាន់រៀល)	បរិមាណ (ម ^៣)	ទឹកប្រាក់ (ពាន់រៀល)	បរិមាណ (ម ^៣)	ទឹកប្រាក់ (ពាន់រៀល)	ទឹកប្រាក់ (ភាគរយ)
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ	២៤.៣៣២.២៥២	២៦.២២៤.០៤៦	២៥.៤៥៣.៦១៣	២១.៤៨៤.៨៧២	២.៨៨៧.៣៨០	៤.៧៣៩.១៧៤	២២,០៦%
ការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	១៨.៦៧៨.៣៨៤	៣០.០៤៥.៥៤១	១៩.២៤០.៤០៣	២៣.៨៨១.៧៦១	(៥.២០៣.៣៧៧)	៦.១៦៣.៧៨០	២៥,៨១%
ការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈ	២.៣៥៥.០៧៩	៥.៧៦៧.៩២៦	១.៦៩១.៥០៤	២.៦៦១.០៩៤	(៣០៦.០១៥)	៣.១០៦.៨៣២	១១៦,៧៥%
ចំណូលផ្សេងៗ	-	២.៤៨៩.៥២៨	-	៣.២៤៩.៧៧២	-	(៧៦០.២៤៤)	(២៣,៣៩%)

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់តាមផ្ទះ (ប្រភេទជីវភាព)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកជីវភាពចំនួន២៦.២២៤.០៤៦.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង២១.៤៨៤.៨៧២.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់កើនឡើងចំនួន ៤.៧៣៩.១៧៤.០០០រៀល ស្មើនឹង២២,០៦%។ ការកើនឡើងនេះដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ១៤.១៩៨បណ្តាញ ពី ៣១៣.៩៧៧បណ្តាញ ទៅ ៣២៨.១៧៥បណ្តាញ ហើយការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ០,៦ម៉ែត្រគូប ពី២៧,៤៨ម៉ែត្រគូប ទៅ ២៨,០៨ ម៉ែត្រគូប ថ្លៃលក់ទឹកមធ្យមបានកើនឡើងចំនួន ២២៦,៣៨រៀល/ម៉ែត្រគូប ពី ៨៤៤,០៨រៀល/ម៉ែត្រគូប ទៅ ១.០៧០,៤៦ រៀល/ម៉ែត្រគូប។

- ចំណូលពីការលក់ទឹកស្អាតជូនអ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម (ប្រភេទអាជីវកម្ម និងឧស្សាហកម្ម)

រ.ទ.ស.ភ. មានចំណូលថ្លៃទឹកប្រភេទអាជីវកម្ម និងឧស្សាហកម្មចំនួន៣០.០៤៥.៥៤១.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង២៣.៨៨១.៧៦១.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់កើនឡើងចំនួន៦.១៦៣.៧៨០.០០០រៀលស្មើនឹង២៥,៨១%។ យើងឃើញថាកំណើននេះកើនឡើងដោយសារចំនួនអតិថិជនបានកើនឡើងចំនួន ៥.៩៩៤ បណ្តាញ ពី ៥៩.៨០៤បណ្តាញ ទៅ ៦៥.៧៩៨បណ្តាញ ហើយថ្លៃលក់ទឹកមធ្យមក៏បានកើនឡើងចំនួន៣៩៦,៣៧រៀល/ម៉ែត្រគូប ពី ១.២១២,២០រៀល/ម៉ែត្រគូប ទៅ១.៦០៨,៥៧រៀល/ម៉ែត្រគូប។

- ចំណូលបានពីការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈ (ប្រភេទអង្គការរដ្ឋ)

រ.ទ.ស.ភ. មានចំណូលពីការលក់ទឹកស្អាតជូនគ្រឹះស្ថានសាធារណៈចំនួន៥.៧៦៧.៩២៦.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង២.៦៦១.០៩៤.០០០ពាន់រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដែលមានទឹកកើនឡើងចំនួន ៣.១០៦.៨៣២.០០០រៀលស្មើនឹង១១៦,៧៥%។ យើងឃើញថាកំណើននេះកើនឡើងដោយសារចំនួនអតិថិជនបានកើនឡើងចំនួន៥២បណ្តាញ ពី ៦៨១បណ្តាញ ទៅ ៧៣៣បណ្តាញ ហើយការប្រើប្រាស់ទឹកក្នុងមួយបណ្តាញក្នុងមួយខែបានកើនឡើងចំនួន ៥៦,០៤ម៉ែត្រគូប ពី៩៥៤,៧២ម៉ែត្រគូប ទៅ ១.០១០,៧៦ ម៉ែត្រគូប។

- ចំណូលផ្សេងៗ

រ.ទ.ស.ភ. មានចំណូលផ្សេងៗចំនួន២.៤៨៩.៥២៨.០០០រៀល សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង ៣.២៤៩.៧៧២.០០០រៀល សម្រាប់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដែលមានទឹកប្រាក់ថយចុះចំនួន៧៦០.២៤៤.០០០រៀល ស្មើនឹង២៣,៣៩%។ យើងឃើញមូលហេតុចម្បងនៃការកើនឡើងនេះគឺដោយសារចំណូលពីសេវាសាងសង់ថយចុះចំនួន ៨៣៥.២១៥.០០០រៀល ស្មើនឹង៤៤,៣៤%។

ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៣-ការវិភាគគំលាតចំណេញដុល

រ.ទ.ស.ភ. បានរៀបចំរបាយការណ៍លទ្ធផលរបស់ខ្លួនក្នុងទម្រង់ជារបាយការណ៍លទ្ធផលតាមប្រភេទ ដូចនេះពុំមានការបង្ហាញឲ្យឃើញនៅចំណេញដុលនោះទេ។ ប៉ុន្តែក្នុងទម្រង់របាយការណ៍នេះអាចឲ្យឃើងធ្វើការពិភាក្សា និងវិភាគលើចំណេញប្រតិបត្តិការដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការ។

ចំណាយប្រតិបត្តិការនឹងលើកយកមកពិភាក្សានៅចំណុចទី៤- ការចំណេញមុនបង់ពន្ធខាងក្រោម។

៤- ការចំណេញមុនបង់ពន្ធ

ការចំណេញមុនបង់ពន្ធគឺជាលទ្ធផលដែលទទួលបានពីចំណូលសរុបដកនឹងចំណាយប្រតិបត្តិការនិងចំណូល/(ចំណាយ) ការប្រាក់សុទ្ធ។ ក្នុងការពិភាក្សានិងការវិភាគនៃចំណាយប្រតិបត្តិការ យើងលើកយកចំណាយសរុបរួមយកមកពិភាក្សាដូចខាងក្រោម៖

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

	ត្រីមាសទី២ ឆ្នាំ២០២០ (ពាន់រៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណូលសរុប	៧៥.២៤៥.០៩០	៥៧.២៥៤.៣២៩	១៤.៣២៥.៨៧២	២៧,១៤%
ចំណាយសរុប	(៤៨.៣៨៦.៣៥៩)	(៣៨.៧៣២.៨០៥)	(៩.៦៥៣.៥៥៤)	២៤,៩២%
ចំណូលការប្រាក់	៤១២.២៩៦	៨៣.៧៧០	៣២៨.៥២៦	៣៩២,១៨%
ចំណាយការប្រាក់	(៤.៦៩៤.២១៤)	(៧.២១៦.២០៤)	២.៥២១.៩៩០	៣៤,៩៥%
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	២២.៥៧៦.៨១៣	១១.៣៨៩.០៩០	១១.១៨៧.៧២៣	៩៨,២៣%

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណេញមុនបង់ពន្ធលើប្រាក់ចំណេញចំនួន ២២.៥៧៦.៨១៣.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង១១.៣៨៩.០៩០.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ ដែលមានទឹកកើនឡើងចំនួន១១.១៨៧.៧២៣.០០០រៀល ស្មើនឹង៩៨,២៣%។ យើងឃើញថាកត្តានៃការកើនឡើងនេះគឺដោយសារចំណូលសរុបមានការកើនឡើងចំនួន១៤.៣២៥.៨៧២.០០០រៀល ស្មើនឹង២៧,១៤% ទន្ទឹមនឹងនោះចំណាយការប្រាក់សុទ្ធក៏បានថយចុះចំនួន២.៨៥០.៥១៦.០០០រៀល ស្មើនឹង៣៩,៩៧% ទោះបីជាចំណាយសរុបបានកើនឡើងប្រមាណ ២៤,៩២% ស្មើនឹង ៩.៦៥៣.៥៥៤.០០០រៀល។

៥- ការវិភាគចំណេញក្នុងការិយបរិច្ឆេទ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារនិងអាករ ដូចនេះ រ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធលើប្រាក់ចំណេញជាប់ពន្ធនូវអត្រា២០%។ ដោយឡែកពន្ធលើប្រាក់ចំណេញដែលជាប់អត្រា២០% បានមកពីលទ្ធផលនៃប្រាក់ចំណេញគណនេយ្យ ទូទាត់ជាមួយនឹងចំណាយដែលមិនអាចកាត់កងបានក្នុងអត្រាពន្ធ ២០%។

➢ ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ប្រៀបធៀបជាមួយដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

	ត្រីមាសទី២ ឆ្នាំ២០២០ (ពាន់រៀល)	ត្រីមាសទី២ ឆ្នាំ២០១៩ (ពាន់រៀល)	បម្រែបម្រួល (ពាន់រៀល/ភាគរយ)	
ចំណេញមុនបង់ពន្ធ (ក)	២២.៥៧៦.៨១៣	១១.៣៨៩.០៩០	១១.១៨៧.៧២៣	៩៨,២៣%
ចំណាយពន្ធលើប្រាក់ចំណេញ (ខ)	(៦.៧៥៥.៥៦៤)	(២.១៦០.៦៨៥)	(៤.៥៩៤.៨៧៩)	(២១២,៦៦%)
ចំណេញក្នុងគ្រា	១៥.៨២១.២៤៩	៩.២២៨.៤០៥	៦.៥៩២.៨៤៤	៧១,៤៤%
អត្រាពន្ធប្រសិទ្ធភាពលើប្រាក់ចំណេញ (ខ)/(ក)	២៩,៩២%	១៨,៩៧%		



ក- ទិដ្ឋភាពទូទៅនៃប្រតិបត្តិការ (ត)

៥- ការវិភាគចំណេញក្នុងការិយបរិច្ឆេទ (ត)

រ.ទ.ស.ភ. មានចំណេញក្នុងគ្រាប់នួន ១៥.៨២១.២៤៩.០០០រៀលសម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ និង៩.២២៨.៤០៥.០០០រៀល សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។

ដែលមានទឹកប្រាក់កើនឡើងចំនួន៦.៥៩២.៨៤៤.០០០រៀល ស្មើនឹង៧១,៤៤% ការកើនឡើងនេះ ដោយសារចំណេញមុនបង់ពន្ធ មានការកើនឡើងចំនួន១១.១៨៧.៧២៣.០០០រៀល ស្មើនឹង៩៨,២៣% ទោះបីជាចំណាយពន្ធលើប្រាក់ចំណេញសម្រាប់ត្រីមាសនេះ មានការកើនឡើងចំនួន ៤.៥៩៤.៨៧៩.០០០រៀល ស្មើនឹង២១២,៦៦% ផងដែរ។

៦- ការវិភាគលទ្ធផលលម្អិតក្នុងការិយបរិច្ឆេទ

ដោយអនុសញ្ញាស្តីពីការចូលនិវត្តន៍ ត្រូវបានរំសាយតាំងពីដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហេតុនេះមិនមាន ផលប៉ះពាល់ដល់លទ្ធផលលម្អិតក្នុងការិយបរិច្ឆេទត្រីមាសទី២ ឆ្នាំ២០២០នេះទេ។

៧- ការវិភាគពីកត្តា និងនិន្នាការដែលប៉ះពាល់ស្ថានភាពនិងលទ្ធផលហិរញ្ញវត្ថុ

ផលចំណេញដែលទទួលបានកន្លងមក ក៏ដូចជាកំណើនពីមួយឆ្នាំទៅមួយឆ្នាំ គឺដោយសារតែមានកត្តាគាំទ្រដូចខាងក្រោម៖

-អត្រាទឹកបាត់បង់៖ រ.ទ.ស.ភ. បានប្រើប្រាស់នូវយន្តការដ៏មានប្រសិទ្ធភាព ដើម្បីកាត់បន្ថយអត្រាទឹកបាត់បង់មកត្រឹម ១៤,៤៧% ប៉ុណ្ណោះនៅត្រីមាសនេះ។ កត្តានេះជាកត្តាចម្បងដែលធ្វើឲ្យ រ.ទ.ស.ភ. មានចេរភាពហិរញ្ញវត្ថុ និងអភិវឌ្ឍសហគ្រាសរក្សានូវស្ថានភាពហិរញ្ញវត្ថុ និងការអភិវឌ្ឍសហគ្រាសប្រកបដោយនិរន្តរភាព។

-ការបង្កើនចំនួនអតិថិជន៖ ដើម្បីទទួលបាននូវចំណូលពីការលក់ទឹកស្អាត រ.ទ.ស.ភ. បានបង្កើនចំនួនអតិថិជនរបស់ខ្លួន ដោយពង្រីកផ្ទៃសេវាផ្គត់ផ្គង់ទឹកស្អាតទៅតំបន់ដែលពុំទាន់មានការផ្គត់ផ្គង់ទឹកស្អាត ដូចជាការបំពេញផ្ទៃសេវាឲ្យបាន១០០% នៅក្នុង រាជធានីភ្នំពេញ តំបន់ជុំវិញរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច។

-ការបង្កើនថ្លៃលក់ទឹកមធ្យម៖ តាមរយៈការស្វែងរកអតិថិជនដែលជាប្រភេទអាជីវកម្ម-ឧស្សាហកម្ម ធ្វើឲ្យថ្លៃលក់ទឹកមធ្យមរបស់ រ.ទ.ស.ភ. កើនឡើង ដោយសារតែថ្លៃប្រើប្រាស់ទឹករបស់អតិថិជនប្រភេទនេះមានកម្រិតខ្ពស់ជាងអតិថិជនប្រភេទផ្សេងទៀត។

-ការគ្រប់គ្រងលើការចំណាយប្រតិបត្តិការ៖ រ.ទ.ស.ភ. ធ្វើការគ្រប់គ្រងលើការចំណាយនេះ ពិសេសការចំណាយលើការ ប្រើប្រាស់ថាមពលអគ្គិសនីដែលជាចំណាយដ៏ធំ និងសំខាន់ក្នុងដំណើរការប្រតិបត្តិកម្មទឹកស្អាត តាមរយៈការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ ដូចជាជ្រើសរើសយកការប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលអាចប្រែប្រួលទៅតាមសំពាធទឹក។ នៅឆ្នាំ២០១២ រ.ទ.ស.ភ. ចាប់ផ្តើមប្រើប្រាស់ វត្ថុធាតុដើមក្នុងការធ្វើប្រតិបត្តិកម្មទឹកដែលមានប្រសិទ្ធភាពខ្ពស់ គឺមានតម្លៃទាប ដូចជាការប្រើប្រាស់សារធាតុបណ្តុំកក (PAC) ជំនួសសាច់ដុំ។

-ការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវដំណើរការកិច្ចលទ្ធកម្ម៖ រ.ទ.ស.ភ. បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវច្បាប់បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ សម្រាប់ដំណើរការកិច្ចលទ្ធកម្មក្នុងការទិញបំពង់ សម្ភារ និងវត្ថុធាតុដើម ដែលដំណើរការនេះឆ្លុះបញ្ចាំងឲ្យឃើញពីតម្លាភាព និងការប្រកួតប្រជែង ថ្លៃទំនិញនៅលើទីផ្សារ ដែលជាហេតុធ្វើឲ្យ រ.ទ.ស.ភ. ទទួលបានការទិញនូវតម្លៃទាប តែក៏មិនមើលរំលងនូវគុណភាពនោះដែរ។

-អត្រាទារប្រាក់៖ អត្រានេះមិនត្រឹមតែធ្វើឲ្យរ.ទ.ស.ភ. មានសន្ទនីយភាពខ្ពស់នោះទេ តែក៏ធ្វើឲ្យ រ.ទ.ស.ភ. មានលទ្ធភាព គ្រប់គ្រាន់ក្នុងការប្រើប្រាស់ទុនបង្វិលរបស់ខ្លួនឲ្យមានប្រសិទ្ធភាពផងដែរ។

-ការគ្រប់គ្រងសាច់ប្រាក់៖ តាមរយៈអត្រាទារប្រាក់ដែលមានកម្រិតខ្ពស់ខាងលើនេះធ្វើឲ្យ រ.ទ.ស.ភ. មានលទ្ធភាពគ្រប់គ្រាន់ក្នុង ការគ្រប់គ្រងសាច់ប្រាក់ដោយទទួលបាននូវប្រសិទ្ធភាពខ្ពស់។ ក្នុងការគ្រប់គ្រងនេះ រ.ទ.ស.ភ. បានរក្សាទុកនូវសាច់ប្រាក់សម្រាប់ប្រើប្រាស់ ជាទុនបង្វិលក្នុងរយៈពេល២១៣ខែ ឯសាច់ប្រាក់ដែលទំនេរនោះ រ.ទ.ស.ភ. បានធ្វើការវិនិយោគរយៈពេលខ្លី ដោយដាក់ប្រាក់បញ្ញើ មានកាលកំណត់រយៈពេលខ្លីនៅធនាគារពាណិជ្ជ ជាមួយនឹងការទទួលបាននូវអត្រាការប្រាក់ខ្ពស់តែរ.ទ.ស.ភ. ក៏បានធ្វើការប្តឹងថ្លៃពីហានិភ័យ និងផលចំណេញពីអត្រាការប្រាក់ខ្ពស់នេះដែរ។

-ការជ្រើសរើសយកនូវអ្នកផ្តល់ហិរញ្ញប្បទានដែលផ្តល់អត្រាការប្រាក់ទាប៖ ដោយសារមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ ធ្វើឲ្យ រ.ទ.ស.ភ. មានតម្រូវការហិរញ្ញប្បទានសម្រាប់គម្រោងវិនិយោគដូច ជាការសាងសង់រោងចក្រប្រតិបត្តិកម្មទឹកស្អាត ការតបណ្តាញមេនាទឹក និងបណ្តាញចែកចាយ។ រ.ទ.ស.ភ. បានស្វែងរកដៃគូអភិវឌ្ឍន៍ជាតិដូចជាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដើម្បីទទួលបាន នូវហិរញ្ញប្បទាន ដែលមានអត្រាការប្រាក់ទាប។

-ស្ថានភាពសេដ្ឋកិច្ច៖ ការប្រែប្រួលនូវស្ថានភាពសេដ្ឋកិច្ចជុំវិញលើមធ្យមភាគនៃការប្រើប្រាស់ក្នុងមួយបណ្តាញក្នុងមួយខែ ដែលធ្វើឲ្យមានការប្រែប្រួលទៅលើកម្រិតនៃថ្លៃលក់ទឹកមធ្យម។

ខ- កត្តាសំខាន់ៗដែលប៉ះពាល់លើផលចំណេញ

១- ការវិភាគពីលក្ខខណ្ឌនៃតម្រូវការ និងការផ្គត់ផ្គង់

ដោយយោងទៅតាមការសិក្សាតម្រូវការប្រើប្រាស់ទឹកធៀបទៅនឹងកំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញ ដោយសារការពង្រីកតំបន់ជុំវិញរាជធានីភ្នំពេញ រ.ទ.ស.ភ. នឹងត្រូវធ្វើការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ដែលមានពីរជំហានបន្ថែមទៀតនៅបាក់ខែង។ គម្រោងវិនិយោគរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងជំហាន១ ដែលមានសមត្ថភាពផលិតទឹកស្អាតចំនួន១៩៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃ ដែលគ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣។ គម្រោងវិនិយោគ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធន៍ជំហាន២ នឹងចាប់ផ្តើមសាងសង់បន្ទាប់ពីជំហាន១ត្រូវបានបញ្ចប់ ដែលមានសមត្ថភាពផលិត បន្ថែមចំនួន១៩៥.០០០ម៉ែត្រគូប/ថ្ងៃ ដើម្បីបំពេញតម្រូវការទឹកស្អាតចាប់ពីឆ្នាំ២០២៥។

២- ការវិភាគពីការឡើងចុះនៃថ្លៃវត្ថុធាតុដើម

ការប្រែប្រួលនៃថ្លៃវត្ថុធាតុដើមសម្រាប់ប្រព្រឹត្តកម្មទឹកស្អាត អាចប៉ះពាល់ដល់ថ្លៃដើមផលិត ប៉ុន្តែមិនមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ដោយសារការចំណាយនេះមានអត្រាមិនលើសពី១០% នៃចំណាយប្រតិបត្តិការ។ ទោះជាយ៉ាងណាក៏ដោយ រ.ទ.ស.ភ. ក៏បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវនីតិវិធីលទ្ធកម្ម ដើម្បីធានាថ្លៃវត្ថុធាតុដើមសមស្របទៅតាមតម្លៃលើទីផ្សារជាក់ស្តែង ហើយនីតិវិធីនេះក៏ផ្តល់លទ្ធភាពសម្រាប់ រ.ទ.ស.ភ. ទទួលបាននូវតម្លៃប្រកួតប្រជែង ដែលមានតម្លៃទាប។

៣- ការវិភាគលើពន្ធ

រ.ទ.ស.ភ. ស្ថិតក្រោមច្បាប់នៃក្រុមហ៊ុនពាណិជ្ជកម្មក្នុងវិស័យពន្ធដារ និងអាករ ដូចនេះរ.ទ.ស.ភ. មានកាតព្វកិច្ចត្រូវបង់ពន្ធអាករទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន។ រ.ទ.ស.ភ. មានកាតព្វកិច្ចបង់ពន្ធអាករ ទៅតាមរបបពិត និងជាសហគ្រាសជាប់ពន្ធធំ ដែលកំណត់ដោយអត្តនាយកដ្ឋានពន្ធដារ។

៤- ការវិភាគលើធាតុដែលខុសពីធម្មតា និងធាតុវិសាមញ្ញ

នាដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ គណៈគ្រប់គ្រងយល់ថា រ.ទ.ស.ភ. ពុំមានធាតុដែលខុសពីធម្មតា និងវិសាមញ្ញនោះទេ។

គ- ការប្រែប្រួលសំខាន់ៗលើការលក់ និងចំណូល

ចំណូលសំខាន់របស់ រ.ទ.ស.ភ. គឺការលក់ទឹកស្អាត ដែលជាតម្រូវការចាំបាច់របស់ប្រជាជននៅក្នុងរាជធានីភ្នំពេញ។ ចំណូលពីការលក់ទឹកស្អាតនេះ បានចូលរួមចំណែកលើសពី៨០% នៃចំណូលសរុបនៅត្រីមាសទី២ ឆ្នាំ២០២០នេះ ហើយ រ.ទ.ស.ភ. ក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំមុខនៅក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញរាជធានីភ្នំពេញ។ ប្រាក់ចំណូលអាចមានការកើនឡើង អាស្រ័យទៅតាមចំនួនប្រជាពលរដ្ឋដូចជាការពង្រីករាជធានីភ្នំពេញ និងការធ្វើចំណាកស្រុករបស់ប្រជាជននៅតាមបណ្តាខេត្តមករស់នៅក្នុងរាជធានីភ្នំពេញ។

ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ

ឃ.១- ផលប៉ះពាល់នៃអត្រាប្តូរប្រាក់

រ.ទ.ស.ភ. បានកត់ត្រាបញ្ជីគណនេយ្យដោយប្រើប្រាស់រូបិយប័ណ្ណគោលគឺ “ប្រាក់រៀល”។ ប្រតិបត្តិការជាប្តូររូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្តូររូបិយប័ណ្ណគោលតាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតដែលបណ្តាលមកពីការទូទាត់ប្រតិបត្តិការបែបនេះ ការប្តូរទ្រព្យសកម្ម និងបំណុលរូបិយប័ណ្ណបរទេសត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលលម្អិត។

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់

ឃ.២.១- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណូលការប្រាក់

ដោយសារនៅប្រទេសកម្ពុជាពុំមានទីផ្សាររូបិយប័ណ្ណ ដូច្នេះ រ.ទ.ស.ភ. មានលទ្ធភាពត្រឹមតែវិនិយោគរយៈពេលខ្លីលើការដាក់ប្រាក់បញ្ញើមានកាលកំណត់រយៈពេល១ឆ្នាំ នៅធនាគារពាណិជ្ជក្នុងស្រុកតែប៉ុណ្ណោះ។



ឃ- ផលប៉ះពាល់នៃការប្តូររូបិយប័ណ្ណ អត្រាការប្រាក់ និងថ្លៃទំនិញ (ត)

ឃ.២- ផលប៉ះពាល់នៃអត្រាការប្រាក់ (ត)

ឃ.២.២- ផលប៉ះពាល់នៃអត្រាការប្រាក់លើចំណាយការប្រាក់

រ.ទ.ស.ភ. មានប្រភពហិរញ្ញប្បទានពីរ ដែលមានអត្រាការប្រាក់ថេរ និងប្រែប្រួល។ ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ថេរមាន ហិរញ្ញប្បទានដែលទទួលបានតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅអត្រា ១,៦៥% និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅអត្រា ០,៦៦% ក្នុងមួយឆ្នាំ។

ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រែប្រួលមាន ហិរញ្ញប្បទានពីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) នៅអត្រា EURIBOR ៦ខែ ដក ១,៣៥ ពិន្ទុ។ តែអត្រានេះមិនទាបជាង ០,២៥% និងមិនខ្ពស់ជាង ៥,២១% ក្នុងឆ្នាំនោះទេ។

ឃ.២.៣- ផលប៉ះពាល់នៃថ្លៃទំនិញ

តាមរយៈដំណើរការកិច្ចលទ្ធកម្មរបស់ រ.ទ.ស.ភ. ដែលអនុលោមទៅតាមច្បាប់ និងបញ្ញត្តិជាធរមាន រួមផ្សំនឹងគោលការណ៍ណែនាំផ្សេងៗ ដែលតម្រូវឲ្យ រ.ទ.ស.ភ. ធ្វើកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់សម្ភារ និងវត្ថុធាតុដើមទៅតាមតម្លៃប្រកួតប្រជែង ឬតម្លៃចរចារួច។ ទោះបីជាមានបម្រែបម្រួលនៃបរិមាណប្រើប្រាស់វត្ថុធាតុដើមក៏ដោយ វត្ថុធាតុសម្រាប់ការប្រព្រឹត្តកម្មទឹកមានចំណែកតូចបើប្រៀបធៀបនឹងការចំណាយដំណើរការនៅឆ្នាំនីមួយៗ។ គណៈគ្រប់គ្រងជឿជាក់ថា បម្រែបម្រួលនៃបរិមាណប្រើប្រាស់នេះមិនប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថានភាពហិរញ្ញវត្ថុរបស់សហគ្រាសឡើយ។

ង- ផលប៉ះពាល់នៃអតិផរណា

រ.ទ.ស.ភ. បានរក្សានូវថ្លៃលក់ទឹកថេរមិនប្រែប្រួលចាប់តាំងពី ២០០១ រហូតដល់ឆ្នាំ ២០១៩។ ដើម្បីធ្វើការកែសម្រួលទៅតាមការប្រែប្រួលនៃអតិផរណា យើងបានធ្វើការកែសម្រួលនូវថ្លៃលក់ទឹកស្អាតចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ហើយនៅតែរក្សាបាននូវចេរភាពហិរញ្ញវត្ថុបានយ៉ាងល្អប្រសើរ។

ច- គោលនយោបាយសេដ្ឋកិច្ច សារពើពន្ធ និងរូបិយវត្ថុរបស់រដ្ឋាភិបាល

ធុរកិច្ចរបស់ រ.ទ.ស.ភ ទទួលបានការជះឥទ្ធិពលពីគោលនយោបាយមួយចំនួន ដែលកំណត់ដោយរាជរដ្ឋាភិបាលដូចជា៖

- **ថ្លៃលក់ទឹកស្អាត៖** ដោយសារទឹកស្អាតជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់ប្រជាជនទូទាំងរាជធានីភ្នំពេញ ដូច្នេះតម្លៃនេះត្រូវបានកំណត់ដោយរដ្ឋាភិបាល។
- **ការពង្រីកផ្ទៃសេវា៖** ការពង្រីកផ្ទៃសេវារបស់រ.ទ.ស.ភ. ដើម្បីផ្គត់ផ្គង់ទឹកស្អាតត្រូវបានរឹតត្បិតដោយបេសកកម្មរបស់ រ.ទ.ស.ភ. ដែលអនុញ្ញាតឲ្យផលិត និងចែកចាយទឹកសម្រាប់ការប្រើប្រាស់របស់សាធារណជននៅក្នុងរាជធានីភ្នំពេញតែប៉ុណ្ណោះ ការរឹតត្បិតនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ១៩៩៦ ស្តីពីការបង្កើត រ.ទ.ស.ភ.។
- **ការពង្រីករាជធានីភ្នំពេញ៖** រាជរដ្ឋាភិបាលមានគោលនយោបាយពង្រីករាជធានីភ្នំពេញ ដោយបញ្ចូលឃុំបន្ថែមទៀតទៅក្នុងតំបន់រាជធានីភ្នំពេញដែលធ្វើឲ្យផ្ទៃសេវារបស់ រ.ទ.ស.ភ. ក្នុងការផ្គត់ផ្គង់ទឹកស្អាតក៏ត្រូវពង្រីកបន្ថែមដែរ។
- **គោលនយោបាយពន្ធលើអចលនទ្រព្យ៖** ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ឲ្យអនុវត្តនូវប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១០ ស្តីពី "ការប្រមូលពន្ធលើអចលនទ្រព្យ"។ អចលនទ្រព្យរបស់ រ.ទ.ស.ភ. គឺសម្រាប់បម្រើប្រព័ន្ធផលិតកម្មទឹកស្អាត ដែលអចលនទ្រព្យប្រភេទនេះត្រូវបានលើកលែងពន្ធតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ០០៦ សហវ.អពជ. ចុះថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១១។

ទោះបីជាមានការរឹតត្បិតដោយគោលនយោបាយខាងលើក៏ដោយ ក៏គណៈគ្រប់គ្រងព្យាយាមរិះរកនូវគ្រប់មធ្យោបាយដើម្បីបង្កើនប្រាក់ចំណូលរបស់ រ.ទ.ស.ភ. ដើម្បីរក្សា និងធានាឲ្យបានចេរភាពរបស់ រ.ទ.ស.ភ. ផងដែរដូចជាការបង្កើតនូវខ្សែសង្វាក់ធុរកិច្ចថ្មីសម្រាប់ រ.ទ.ស.ភ.។

ផ្នែកទី ៥.- ព័ត៌មានចាំបាច់ផ្សេងទៀតសម្រាប់ការពារវិនិយោគិន

រ.ទ.ស.ភ. បាន និងកំពុងខិតខំប្រឹងប្រែងផលិតទឹកស្អាតប្រកបដោយគុណភាព និងមានសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់ទឹករបស់ រ.ទ.ស.ភ.។ ដើម្បីទទួលបាននូវទំនុកចិត្តបន្ថែមពីប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ខ្លួន នៅក្នុងត្រីមាស ទី២ ឆ្នាំ២០២០ រ.ទ.ស.ភ. បានបញ្ជូនទឹកសំណាកនៅរោងចក្រផលិតទឹកស្អាតជ្រោយចង្វារ ទៅធ្វើការវិភាគនៅមន្ទីរពិសោធន៍ ឯករាជ្យ TUV SUD PSB Pte Ltd. នៃប្រទេសសឹង្ហបុរី ដែលមានមុខវិភាគសរុបទាំងអស់ចំនួន១១៦មុខ ដូចខាងក្រោម៖

- ១- មីក្រូជីវសាស្ត្រ ចំនួន ០១មុខ
- ២- លក្ខណៈរូបនៃទឹក ចំនួន ០៦មុខ
- ៣- វិទ្យុសកម្ម ចំនួន ០៣មុខ
- ៤- លក្ខណៈគីមី ចំនួន ១០៦មុខ

ជាលទ្ធផល ទឹកស្អាតដែលផលិតចេញពីរោងចក្រជ្រោយចង្វាររបស់ រ.ទ.ស.ភ. គឺអនុលោមទៅតាមស្តង់ដាររបស់អង្គការ សុខភាពពិភពលោកសម្រាប់គុណភាពទឹកផឹក (4th Edition 2011) ដូចមានបង្ហាញលទ្ធផលទាំងស្រុងនៅក្នុងឧបសម្ព័ន្ធ TEST REPORT 7191236287-CHM20-PN។



ហត្ថលេខាអភិបាល


របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត
ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
បានអាន និងឯកភាព



ហត្ថលេខា
ឥឡូវ សុថា
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត
ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០
បានអាន និងឯកភាព



ហត្ថលេខា
ស៊ឹម ស៊ីថា
អភិបាល



រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ.)



: +៨៥៥(២៣) ៧២៤ ០៤៦



: ir@ppwsa.com.kh



: WWW.PPWSA.COM.KH

អគារលេខ ៤៥ ផ្លូវ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ